

របាយការណ៍ស្តីពី
ប្រតិបត្តិការថវិកា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅឆ្នាំ ២០០៨ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក បានរងប្រទះនឹងភាពកោលាហល ដូចជាភាពមិននឹងនៃតំលៃប្រេងឥន្ធនៈ ម្ហូបអាហារ តម្លៃប្រាក់ដុល្លារអាមេរិក និងកលិយុគនៃវិបត្តិហិរញ្ញវត្ថុជាដើម ហើយបានជះឥទ្ធិពលមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ។ លើសពីនេះ ការប្រឈមគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ក៏បានធ្វើឱ្យមានភាពតានតឹងខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ ។ នៅក្នុងរយៈពេលនោះ រាជរដ្ឋាភិបាលបានរៀបចំវិធានការទប់ស្កាត់ជាបន្តបន្ទាប់ ហើយការអនុវត្តន៍ថវិកា ក៏មានភាពល្អប្រសើរដែរ ។

២. ចំណូល

នៅឆ្នាំ ២០០៨ នៅរដ្ឋបាលកណ្តាល ចំណូលក្នុងស្រុកអនុវត្តបាន ៥.២៩២ ពាន់លានរៀល គឺបានកើនឡើងលើសផែនការចំនួន ៣២,៧% ឬបានកើនឡើង ៣១,៦% ធៀបទៅនឹងឆ្នាំ ២០០៧ ។ ក្នុងនោះចំណូលចរន្តអនុវត្តបានលើសផែនការចំនួន ៣៤,១% ឬបានកើនឡើង ២៩,៩% ធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ៤.០១២ មក ៥.២១៣ ពាន់លានរៀល ។ ពន្ធផ្ទាល់ពន្ធប្រយោល និងពន្ធពិពាណិជ្ជកម្មក្រៅប្រទេស និង ចំណូលមិនមែនសារពើពន្ធ គឺបានកើនឡើងគួរអោយកត់សំគាល់ ។

ពន្ធផ្ទាល់បានកើនឡើងលើសផែនការចំនួន ៣៤,៥% ឬបានកើនឡើង ៣៦,១% ធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ៤៨០ មក ៦៥៣ ពាន់លានរៀល ដោយសារការកើនឡើងពន្ធលើប្រាក់បៀវត្ស ប្រាក់ចំណេញ និង ពន្ធលើដីនិងទ្រព្យសម្បត្តិ ។ ទន្ទឹមនឹងគ្នានោះ ពន្ធប្រយោលបានកើនឡើងលើសផែនការចំនួន ៣៨,៦% ឬបានកើនឡើង ៣៦,៨% ធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ១.៨៩៧ មក ២.៥៩៦ ពាន់លានរៀល ដោយសារការកើនឡើងពន្ធលើតំលៃបន្ថែម និងអាករពិសេស ។ ចំណែកពន្ធពិពាណិជ្ជកម្មក្រៅប្រទេស បានកើនឡើងលើសផែនការចំនួន ២៤,៥% ឬបានកើនឡើង ១៥,៦% ធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ១.០២១ មក ១.១៨០ ពាន់លានរៀលដោយសារការកើនឡើងពន្ធពិពាណិជ្ជកម្ម និងចំណូលពីការជួលសហគ្រាស ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបាន ៧៨៣ ពាន់លានរៀល គឺបានកើនឡើងលើសផែនការចំនួន ៣៥,០% ឬបានកើនឡើង ២៧,៦% ធៀបទៅនឹងឆ្នាំ ២០០៧ ។ ចំណូលដែលអនុវត្តបានលើសផែនការមានដូចជា ចំណូលនេសាទ ព្រៃឈើ ចំណូលពីការត្រួតពិនិត្យគុណភាពនិងការគោរពបទដ្ឋានទំនិញ និងចំណូលពីការជួលសហគ្រាស ។

ចំណែកចំណូលខេត្ត/ក្រុងអនុវត្តបាន ២៧៥ ពាន់លានរៀល គឺបានកើនឡើងលើសផែនការចំនួន ៦៣,៣% ឬបានកើនឡើង ៣៥,៦% ធៀបទៅនឹងឆ្នាំ ២០០៧ ដែលក្នុងនោះចំណូលពន្ធអនុវត្តបានលើសផែនការចំនួន ៩៧,៣% ឬបានកើនឡើង ៣៨,២% ប៉ុន្តែចំណូលមិនមែនពន្ធអនុវត្តបានទាបជាងផែនការចំនួន ២២,៦% ។

៣. ចំណាយ

នៅឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបាន ៦.៤២៨ ពាន់លានរៀល គឺកើនឡើងលើសផែនការចំនួន ១៨,៨% ឬបានកើនឡើង ២៨,៦% ធៀបទៅនឹងឆ្នាំ ២០០៧ ដែលមានចំនួន ៤.៩៩៧ ពាន់លានរៀល ។ ក្នុងនោះចំណាយចរន្ត

អនុវត្តបានលើសផែនការចំនួន ៩.៧% ឬបានកើនឡើង ៣១.៣% ធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ២.៨៧៣ មក ៣.៧៧៤ ពាន់លានរៀល និងចំណាយមូលធនអនុវត្តបានលើសផែនការចំនួន ២៥.៧% ឬបានកើនឡើង ២៥.០% ធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ២.១២៣មក ២.៦៥៤ ពាន់លានរៀល ។

នៅឆ្នាំ ២០០៨ ចំណាយចរន្តសំរាប់ក្រសួងអាទិភាពទាំង៧ គឺអនុវត្តបានលើសផែនការចំនួន ៧.៤% ឬបានកើនឡើង ៣២.៦% ធៀបទៅនឹងឆ្នាំ ២០០៧ ។ ចំណាយចរន្តរបស់ក្រសួងក្រសួងសុខាភិបាលអនុវត្តបានលើសផែនការចំនួន ៥.៤% ឬបានកើនឡើង ២៤.៣% ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តបានលើសផែនការចំនួន ១២.១% ឬបានកើនឡើង ២២% ធៀបទៅនឹងឆ្នាំ ២០០៧ ។ ចំណែកចំណាយចរន្តរបស់ក្រសួងអាទិភាពផ្សេងទៀត អនុវត្តបានទាបជាងផែនការ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តបានទាបជាងផែនការចំនួន ០.៧% ប៉ុន្តែបានកើនឡើង ១៤.២% ក្រសួង អភិវឌ្ឍន៍ជនបទ អនុវត្តបានទាបជាងផែនការចំនួន ៥.៧% ប៉ុន្តែបានកើនឡើង ៣០.២% ក្រសួងកិច្ចការនារីការ អនុវត្តបាន ទាបជាងផែនការចំនួន ៤.៥% ប៉ុន្តែបានកើនឡើង ៣៣.៧% ក្រសួងយុត្តិធម៌ អនុវត្តបានទាបជាងផែនការចំនួន ១៥.៧% ប៉ុន្តែបានកើនឡើង ២២.១% និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តបានទាបជាងផែនការចំនួន ១.៦% ប៉ុន្តែបាន កើនឡើង ២៤.៧% ធៀបទៅនឹងឆ្នាំ ២០០៧ ។

ចំណែកចំណាយខេត្ត/ក្រុងអនុវត្តបាន ៣៤៧ ពាន់លានរៀល គឺបានកើនឡើង ៥៨.៣% ធៀបទៅនឹងឆ្នាំ ២០០៧ ដែលក្នុងនោះចំណាយចរន្តបានកើនឡើង ៦០.៥% និងចំណាយមូលធនបានកើនឡើង ៥០.៣% ។

៤. តុល្យភាពថវិកា

តុល្យភាពថវិកាចរន្តក្នុងឆ្នាំ ២០០៨ មានអតិរេកចំនួន ១.៣៥៥ ពាន់លានរៀល ឬប្រមាណ ៣.២% នៃផលស ខ្ពស់ជាងឆ្នាំកន្លងទៅដែលមានចំនួន ១០៨០ ពាន់លានរៀល ឬប្រមាណ ៣.១% នៃផលស ។ ការកើនឡើងនៃអតិរេកថវិកា ចរន្តនេះ គឺបណ្តាលមកពីការកើនឡើងនៃចំណូលពន្ធក្នុងស្រុក និងការត្រួតត្រាចំណាយចរន្ត ។ អតិរេកថវិកាចរន្តនេះ ជាប្រភពធនដ៏សំខាន់សំរាប់ចំណាយវិនិយោគសាធារណៈ ។

តុល្យភាពថវិកាសរុបក្នុងឆ្នាំ ២០០៨ មានឱនភាពចំនួន ១.២២០ ពាន់លានរៀល ឬប្រមាណ ២.៩% នៃផលស ច្រើន ជាងឆ្នាំកន្លងទៅដែលមានចំនួន ១.០៣៥ ពាន់លានរៀល ។ ក្នុងការបំពេញឱនភាពនេះ រដ្ឋាភិបាលបានទទួលហិរញ្ញប្បទាន ក្រៅប្រទេសចំនួន ២.៥២៥ ពាន់លានរៀល ក្នុងនោះពីមូលនិធិជំនួយសំរាប់អភិវឌ្ឍន៍មានចំនួន ១.៤០៥ ពាន់លានរៀល ដែល ក្នុងនោះចំនួន ២៣៦ ពាន់លានរៀល សំរាប់គាំទ្រថវិកា និង ១.១៦៧ ពាន់លានរៀល សំរាប់គាំទ្រវិនិយោគសាធារណៈ និង ប្រាក់កំចីសម្បទានមានចំនួន ១.១២០ ពាន់លានរៀល ។

៥. សេចក្តីសន្និដ្ឋាន

សរុបមក ការអនុវត្តថវិកានៅឆ្នាំ ២០០៨ មានសភាពតឹងតែង តែទទួលបានលទ្ធផល ដោយបានទប់ស្កាត់ ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក មកលើដំណើរការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជា ។ លទ្ធផលនៃការអនុវត្តថវិកានៅឆ្នាំ ២០០៨ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរឈានឡើង នៃការអនុវត្តន៍ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការសម្រេចបានតាមគោលដៅថវិកាដែលអាចជឿទុកចិត្តបាន និងមានតម្លាភាព ។

របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ វិទ្យុកា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ វិច្ឆិកា ឆ្នាំ ២០០៨ នេះ ការវិភាគរាលដាលនៃវិបត្តិហិរញ្ញវត្ថុនៅលើពិភពលោក និងការអូសបន្លាយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួបការលំបាក ដែលប្រការនេះបានជះឥទ្ធិពលមិនល្អមកលើការអនុវត្តវិភាគជាតិ ។

២. ការអនុវត្តចំណូល

នៅខែ វិច្ឆិកា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣៦៩,២ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១០,៩% ប៉ុន្តែបានថយចុះ ៣,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ២០,៦% ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១៤,១% ប៉ុន្តែបានថយចុះ ៣,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ២០,៦% ។

ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៤,១% ឬកើនឡើង ៣,៩% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៤៣,៦% បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ។ រីឯចំណូលពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៩,២% ប៉ុន្តែបានថយចុះ ៩,៧% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ១១,៣% ។

ពន្ធផ្ទាល់អនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ០,៧% ឬកើនឡើង ១,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ១៨,៣% បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ។ ពន្ធប្រយោលបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ២៧,១% ប៉ុន្តែបានថយចុះ ១,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ២៧,១% ។ ក្នុងពេលនោះដែរ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១៤,៤% ប៉ុន្តែបានថយចុះ ៥,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ១៦,២% ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៣៩,៨៦ ពាន់លានរៀល នៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ១៧,៥% ឬបានថយចុះ ១៤,១% ប្រៀបធៀបនឹងខែកន្លងទៅ ប៉ុន្តែបានកើនឡើង ៤,៧% ប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តមិនបានតាមផែនការមានដូចជា **ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីទេសចរណ៍ ចំណូលកំរៃទិដ្ឋាការ** ។

ជាសរុប ក្នុងរយៈពេលដប់មួយខែពីដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤.៧០៧ ពាន់លានរៀល គឺបានកើនឡើងលើសផែនការមធ្យមថវិកា ២៨,៥% ឬបានកើនឡើង ៣៣,៥% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ៣១,៣% ឬបានកើនឡើង ៣៣,១% ប្រៀបធៀបទៅនឹង

រយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ចំណែកចំណូលមិនមែនសារពើពន្ធបានកើនឡើង ៣២,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៣-ការអនុវត្តចំណាយ

នៅខែ វិច្ឆិកា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៣៣៤,៥ ពាន់លានរៀល គឺនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ២៧,៧% ឬបានថយចុះ ៣៤,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ ហើយបានថយចុះ ៣៨,២% បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ។ ចំណាយចរន្តអនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ២៧,៣% ឬបានថយចុះ ២៧,៦% បើប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានថយចុះ ២,៩% បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ។ ចំណែកចំណាយជាមូលធនអនុវត្តបាននៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ២៨,៣% ឬបានថយចុះ ៦១,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានថយចុះ ៤២,៧% បើប្រៀបធៀបទៅនឹងខែ វិច្ឆិកា ឆ្នាំ ២០០៧ ។

ជាសរុប ក្នុងរយៈពេលដប់មួយខែពីដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៤.៩៧៩,៥ ពាន់លានរៀល គឺនៅក្រោមផែនការមធ្យមថវិកា ២,៣% ប៉ុន្តែបានកើនឡើង ២២,៦% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះចំណាយចរន្តអនុវត្តនៅក្រោមផែនការមធ្យមថវិកា ៦,៧% ប៉ុន្តែបានកើនឡើង ៣១,៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តបានលើសផែនការមធ្យមថវិកា ៥,១% ឬបានកើនឡើង ១១,៣% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

ក្នុងរយៈពេលដប់មួយខែពីដើមឆ្នាំ ២០០៨ ការអនុវត្តចំណាយចរន្ត សំរាប់ក្រសួងអាទិភាពទាំង៧ គឺនៅក្រោមផែនការមធ្យមថវិកា ក្រសួងសុខាភិបាលនៅក្រោមផែនការ ១៧,៣% ក្រសួងអប់រំ យុវជន និងកីឡា នៅក្រោមផែនការ ១៦,៨% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោមផែនការ ១១,៤% ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្រោមផែនការ ៤៧,៧% ក្រសួងកិច្ចការនារី នៅក្រោមផែនការ ១៥,១% ក្រសួងយុត្តិធម៌ នៅក្រោមផែនការ ២៣,៣% និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅក្រោមផែនការ ១៨,៣% ។

៤-តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែវិច្ឆិកា ឆ្នាំ ២០០៨ មានអតិរេកចំនួន ១៥៣,១ ពាន់លានរៀល ច្រើនជាងខែកន្លងទៅ ប៉ុន្តែ តុល្យភាពថវិកាសរុប ក៏មានអតិរេកចំនួន ២៦,៩ ពាន់លានរៀលដែរ ។ នៅខែ វិច្ឆិកា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេសចំនួន ១១៧,១ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កំចាត់ម្សិលមិញចំនួន ៤៣,៦ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ៧៣,៤ ពាន់លានរៀល ។

៥-សេចក្តីសន្និដ្ឋាន

សរុបស្ថានភាពថវិកានៅដប់មួយខែពីដើមឆ្នាំ ២០០៨ នេះ គឺចំណូលចរន្ត និង ចំណាយមូលធនអនុវត្តបានល្អ ប៉ុន្តែចំណាយចរន្តអនុវត្តបានទាបជាងផែនការមធ្យមថវិកាបន្តិច ។ នៅក្នុងរយៈពេលដប់មួយខែពីដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តមានចំនួន ១.៤១០,៦ ពាន់លានរៀល គឺបានកើនដល់ប្រមាណ ៣,៣% នៃ ផសស ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ តុលា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ វិច្ឆិកា ឆ្នាំ ២០០៨ នេះ ការវិភាគដាច់ខាតនៃវិបត្តិហិរញ្ញវត្ថុនៅលើពិភពលោក និងភាពតានតឹង តាមប្រព័ន្ធកម្ពុជា-ថៃ នៅតែបន្ត បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួបការលំបាក ដែលប្រការនេះបានជះឥទ្ធិពល មិនល្អមកលើការអនុវត្តថវិកាជាតិ ។

២. ការអនុវត្តចំណូល

នៅខែ វិច្ឆិកា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣៦៩,២ ពាន់លានរៀល គឺបានកើនឡើងលើសផែនការ ថវិកាមធ្យមប្រចាំខែ ១៥,១% **ប៉ុន្តែបានថយចុះ ១៤,៣% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ១០,៦% ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១៨,៣% **ប៉ុន្តែបានថយចុះ ១៣,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ១២,១% ។

ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៥,៥% **ប៉ុន្តែបានថយចុះ ០,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ២៩,១% ។ រីឯចំណូលពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៣២,១% ឬបានកើនឡើង ៧,១% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ២៣,២% ប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ។

ពន្ធផ្ទាល់អនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ០,៤% **ឬបានថយចុះ ៦,៣% ប្រៀបធៀបទៅនឹងខែកន្លង ទៅ** ។ បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ៤៧,១% ។ ពន្ធប្រយោលបានកើនឡើង លើសផែនការថវិកាមធ្យមប្រចាំខែ ២៨,៨% ឬបានកើនឡើង ១,៦% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ២០,៤% ប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ។ ក្នុងពេលនោះដែរ ពន្ធពិពណ៌ជួកម្នាក់ៗក្រៅប្រទេសអនុវត្តបានលើស ផែនការថវិកាមធ្យមប្រចាំខែ ២០,៩% **ប៉ុន្តែបានថយចុះ ១៥,៨% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹង ខែតុលា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ១០,៩% ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៤៦,៣៥ ពាន់លានរៀល នៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ៤,១% ឬបានថយចុះ ៤៦,៨% ប្រៀបធៀបនឹងខែកន្លងទៅ ហើយបានថយចុះ ២៤,៧% ប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តមិនបានតាមផែនការមានដូចជា **ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីមេសចរណ៍ និងចំណូលកំរៃទិដ្ឋាការ** ។

ជាសរុប ក្នុងរយៈពេលដប់ខែពីដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤.៣៣៧,៩ ពាន់លានរៀល គឺបាន កើនឡើងលើសផែនការមធ្យមថវិកា ៣០,២% ឬបានកើនឡើង ៣៤,៧% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លង ទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ៣៣,១% ឬបានកើនឡើង ៣៤,២% ប្រៀបធៀបទៅនឹង

រយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។ ចំណែកឯចំណូលមិនមែនសារពើពន្ធបានកើនឡើង ៣៤,២% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។

៣- ការអនុវត្តចំណាយ

នៅខែ តុលា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៤៦១,២ ពាន់លានរៀល គឺនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ០,៣% ឬបានថយចុះ ២,៧% ប្រៀបធៀបទៅនឹងខែកន្លងទៅ ប៉ុន្តែបានកើនឡើង ១៩,២% បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ។ ចំណាយចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ០,៤% ប៉ុន្តែបានថយចុះ ១,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ ចំណាយនេះ បានកើនឡើង ៥០,៤% បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ។ ចំណែកឯចំណាយជាមូលធនអនុវត្តបាននៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ១,៦% ឬបានថយចុះ ៤,៥% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានថយចុះ ១១,៤% បើប្រៀបធៀបទៅនឹងខែ តុលា ឆ្នាំ ២០០៧ ។

ជាសរុប ក្នុងរយៈពេលដប់ខែពីដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៥.៥៥៣ ពាន់លានរៀល គឺនៅក្រោមផែនការមធ្យមថវិកា ០,៧% ប៉ុន្តែបានកើនឡើង ៣០,៦% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។ ក្នុងនោះចំណាយចរន្តអនុវត្តនៅក្រោមផែនការមធ្យមថវិកា ៤,៦% ប៉ុន្តែបានកើនឡើង ៣៥,៥% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ចំណែកឯចំណាយជាមូលធនអនុវត្តបានលើសផែនការមធ្យមថវិកា ៥,៦% ឬបានកើនឡើង ២៤,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។

ក្នុងរយៈពេលដប់ខែពីដើមឆ្នាំ ២០០៨ ការអនុវត្តចំណាយចរន្ត សំរាប់ក្រសួងអាទិភាពទាំង៧ គឺនៅក្រោមផែនការមធ្យមថវិកា ក្រសួងសុខាភិបាលនៅក្រោមផែនការ ១៤,៣% ក្រសួងអប់រំ យុវជន និងកីឡា នៅក្រោមផែនការ ១៧,៤% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោមផែនការ ១៤,៤% ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្រោមផែនការ ៤៧,៤% ក្រសួងកិច្ចការនារី នៅក្រោមផែនការ ១៨,៣% ក្រសួងយុត្តិធម៌ នៅក្រោមផែនការ ២៣% និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅក្រោមផែនការ ២១,៩% ។

៤- តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែតុលា ឆ្នាំ ២០០៨ មានអតិរេកចំនួន ២៨,៦ ពាន់លានរៀល តិចជាងខែកន្លងទៅ ប៉ុន្តែតុល្យភាពថវិកាសរុប មានឱនភាពចំនួន ១៤៤,៥ ពាន់លានរៀល ។ នៅខែ តុលា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេសចំនួន ៩៤,៧ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កំចាត់ម្សិលមិញចំនួន ៣២,២ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ៦២,៥ ពាន់លានរៀល ។

៥- សេចក្តីសន្និដ្ឋាន

សរុបស្ថានភាពថវិកានៅដប់ខែពីដើមឆ្នាំ ២០០៨ នេះ គឺចំណូលចរន្ត និង ចំណាយមូលធនអនុវត្តបានល្អ ប៉ុន្តែចំណាយចរន្តអនុវត្តបានទាបជាងផែនការមធ្យមថវិកាបន្តិច ។ នៅក្នុងរយៈពេលដប់ខែពីដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តមានចំនួន ១.១៨៧,២ ពាន់លានរៀល គឺបានកើនដល់ប្រមាណ ២,៨% នៃ ផសស ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគខែ កញ្ញា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ កញ្ញា ឆ្នាំ ២០០៨ នេះ ការវិភាគដល់វិបត្តិហិរញ្ញវត្ថុនៅលើពិភពលោក និងភាពតានតឹងផ្នែកសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលប្រការនេះបានជះឥទ្ធិពលមិនល្អមកលើការអនុវត្តថវិកាជាតិ ។

២. ការអនុវត្តចំណូល

នៅខែ កញ្ញា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤៤៦.៩ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៣៤.២% ឬបានកើនឡើង ១០.៧% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ១០.៨% ប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៣៦.២% ឬបានកើនឡើង ៩.៣% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៩.៤% ប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ។

ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៦.១% **ប៉ុន្តែបានថយចុះ ១២.១% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ២៦.៥% ។ រីឯចំណូលពី អគ្គនាយកដ្ឋានគយ និង រដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៦.១% **ប៉ុន្តែបានថយចុះ ១០.៤% ប្រៀបធៀបនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ចំណូលនេះ បានថយចុះ ៥.៧% ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៦.២% **ប៉ុន្តែបានថយចុះ ៧.៥% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ៥០.៩% ។ ពន្ធប្រយោល បានកើនឡើងលើសផែនការ ថវិកាមធ្យមប្រចាំខែ ២៦.៧% **ប៉ុន្តែបានថយចុះ ១៣.៦% ប្រៀបធៀបទៅនឹង ខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៥.៤% ។ ក្នុងពេលនោះដែរ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៤៣.៦% ឬបានកើនឡើង ៣១.១% ប្រៀបធៀបនឹងខែកន្លងទៅ ។ ប៉ុន្តែចំណូលនេះបានថយចុះ ៩.២% បើប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៨៧ ពាន់លានរៀល លើសផែនការថវិកាមធ្យមប្រចាំខែ ៨០.១% ឬបានកើនឡើង ១១២% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៣៩.៥% ប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្ត ចំណូលមិនមែនសារពើពន្ធដែលអនុវត្តបានលើសផែនការមានដូចជា ចំណូលព្រៃឈើ ចំណូលកំរៃទីដ្ឋាការ ចំណូលសេវា និងចំណូលការត្រួតពិនិត្យគុណភាព និងការគោរពបទដ្ឋានទំនិញ ចំណូលការជួលសហគ្រាសរដ្ឋ ។

ជាសរុប ក្នុងរយៈពេលប្រាំបួនខែពីដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣.៩៥៤ ពាន់លានរៀល គឺបានកើនឡើងលើសផែនការមធ្យមថវិកា ៣១.៩% ឬបានកើនឡើង ៣៧.៦% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ៣៤.៦% ឬបានកើនឡើង ៣៦.៨% ប្រៀបធៀបទៅនឹង

រយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។ ចំណែកចំណូលមិនមែនសារពើពន្ធបានកើនឡើង ៤២,៥% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។

៣-ការអនុវត្តចំណាយ

នៅខែ កញ្ញា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៤៧៤,២ ពាន់លានរៀល គឺបានលើសផែនការថវិកាមធ្យមប្រចាំខែ ២,៥% ប៉ុន្តែបានថយចុះ ១៤,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ ចំណាយនេះបានកើនឡើង ១៣,៨% បើប្រៀបធៀបទៅនឹងខែ កញ្ញា ឆ្នាំ ២០០៧ ។ ចំណាយចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ២,១% ឬបានកើនឡើង ៦,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៩,៧% បើប្រៀបធៀបទៅនឹង ខែ កញ្ញា ឆ្នាំ ២០០៧ ។ ចំណែកចំណាយជាមូលធនអនុវត្តលើសផែនការថវិកាមធ្យមប្រចាំខែ ៣,១% ប៉ុន្តែបានថយចុះ ៣៥,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។

ជាសរុប ក្នុងរយៈពេលប្រាំបួនខែពីដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៤.១៣៣ ពាន់លានរៀល គឺនៅក្រោមផែនការមធ្យមថវិកា ០,៨% ប៉ុន្តែបានកើនឡើង ៣២,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។ ក្នុងនោះចំណាយចរន្តអនុវត្តនៅក្រោមផែនការមធ្យមថវិកា ៥,២% ប៉ុន្តែបានកើនឡើង ៣៤,១% ប្រៀបធៀបទៅនឹង រយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តបានលើសផែនការមធ្យមថវិកា ៦,៤% ឬបានកើនឡើង ២៩,៣% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ ។

ក្នុងរយៈពេលប្រាំបួនខែពីដើមឆ្នាំ ២០០៨ ការអនុវត្តចំណាយចរន្ត សំរាប់ក្រសួងអាទិភាពទាំង៧ គឺនៅក្រោមផែនការមធ្យមថវិកា ក្រសួងសុខាភិបាលនៅក្រោមផែនការ ១២,១% ក្រសួងអប់រំ យុវជន និងកីឡា នៅក្រោមផែនការ ១៧,៩% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោមផែនការ ២០,៧% ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្រោមផែនការ ៤៨,៦% ក្រសួងកិច្ចការនារី នៅក្រោមផែនការ ១៨,២% ក្រសួងយុត្តិធម៌ នៅក្រោមផែនការ ២០,៩% និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅក្រោមផែនការ ២១,២% ។

៤-តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែកញ្ញា ឆ្នាំ ២០០៨ មានអតិរេកចំនួន ៩១,៥ ពាន់លានរៀល តិចជាងខែកន្លងទៅ ប៉ុន្តែតុល្យភាពថវិកាសរុប មានឱនភាពចំនួន ៨៤,២ ពាន់លានរៀល ។ នៅខែ កញ្ញា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេសចំនួន ១១៨,៥ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កំរើសម្បទានចំនួន ៥០ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ៦៨,៥ ពាន់លានរៀល ។

៥-សេចក្តីសន្និដ្ឋាន

សរុបស្ថានភាពថវិកានៅប្រាំបួនខែពីដើមឆ្នាំ ២០០៨ នេះ គឺចំណូលអនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានទាបជាងផែនការមធ្យមថវិកាបន្តិច ជាពិសេសចំណាយចរន្ត ។ ក្នុងរយៈពេលប្រាំបួនខែពីដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តមានចំនួន ១.១៥៨,៤ ពាន់លានរៀល គឺបានកើនដល់ប្រមាណ ២,៧% នៃ ផសស ។



របាយការណ៍ស្តីពី
ប្រតិបត្តិការថវិកាឆ្នាំ ២០០៨ សីហា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ សីហា ឆ្នាំ ២០០៨ សភាពការណ៍សេដ្ឋកិច្ចនៅកម្ពុជាមិនសូវមានអំណោយផលឡើយ ដោយឥទ្ធិពលពីក្រៅប្រទេសមានដូចជា ការកើនឡើងថ្លៃទំនិញនិងសេវា ការធ្លាក់ចុះនៃតំលៃប្រាក់ដុល្លារ និងការធ្លាក់ចុះនៃទីផ្សារអចលនៈទ្រព្យ ចំណែកក្នុងប្រទេស មានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលប្រការទាំងអស់នេះបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តថវិកា ។

២. ការអនុវត្តចំណូល

នៅខែ សីហា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤០៣,៨ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ២១,២% ប៉ុន្តែបានថយចុះ ១០,១% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣១,១% ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ២៤,៧% ប៉ុន្តែបានថយចុះ ៩,១% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣១,១% ។

ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៣២,១% ឬបានកើនឡើង ១០,៦% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៤៦,១% ប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ។ រីឯចំណូលពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៣៩,៨% **ប៉ុន្តែបានថយចុះ ១,៨% ប្រៀបធៀបនឹងខែ កន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ៣៩,១% ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១៤,៨% ឬបានកើនឡើង ១១,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងកើនឡើង ២៣,២% ប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ។ ពន្ធប្រយោល បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤៦,៧% ឬបានកើនឡើង ៤,៩% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងកើនឡើង ៤៩,១% ប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ។ ក្នុងពេលនោះដែរ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១០,៤% **ប៉ុន្តែបានថយចុះ ៧,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ** ។ បើប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ២៨,១% ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៤១,១ ពាន់លានរៀល ក្រោមផែនការថវិកាមធ្យមប្រចាំខែ ១៥,១% ឬបានថយចុះ ៥៣,៩% ប្រៀបធៀបនឹងខែកន្លងទៅ និងបានថយចុះ ១៤,៩% ប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តមិនបានតាមផែនការមានដូចជា ចំណូលពីផលនេសាទ **ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីទេសចរណ៍ និងចំណូលពីទិដ្ឋាការ** ។

ជាសរុប ក្នុងរយៈពេលប្រាំខែដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣.៥០៨ ពាន់លានរៀល គឺបានកើនឡើងលើសផែនការមធ្យមថវិកា ៣១,៦% ឬបានកើនឡើង ៤២,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លង

ទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ៣៤,៤% ឬបានកើនឡើង ៤១,៣% ប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៣- ការអនុវត្តចំណាយ

នៅខែ សីហា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៥៥៤,៩ ពាន់លានរៀល គឺបានលើសផែនការថវិកាមធ្យម ប្រចាំខែ ១៩,៩% ឬបានកើនឡើង ៥,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៦៥,៤% បើប្រៀបធៀបទៅនឹងខែ សីហា ឆ្នាំ ២០០៧ ។ ប៉ុន្តែ ចំណាយចរន្តអនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ៤,២% ឬបានថយចុះ ២១,៥% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹង ខែ សីហា ឆ្នាំ ២០០៧ ចំណាយនេះបានកើនឡើង ២២,៩% ។ ចំណែកចំណាយជាមូលធនអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៥៩,២% ឬបានកើនឡើង ៥៨,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។

ជាសរុប ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៣.៦៥៩ ពាន់លានរៀល គឺនៅ ក្រោមផែនការមធ្យមថវិកា ១,១% ប៉ុន្តែបានកើនឡើង ៣៤,៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុង នោះចំណាយចរន្តអនុវត្តនៅក្រោមផែនការមធ្យមថវិកា ៦,១% ប៉ុន្តែបានកើនឡើង ៣៨,១% ប្រៀបធៀបទៅនឹង រយៈពេល ដូចគ្នាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តបានលើសផែនការមធ្យមថវិកា ៦,៨% ឬបានកើនឡើង ៣០,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០០៨ ការអនុវត្តចំណាយចរន្ត សំរាប់ក្រសួងអាទិភាពទាំង៧ គឺនៅក្រោមផែនការ មធ្យមថវិកា ក្រសួងសុខាភិបាល នៅក្រោមផែនការ ១០,២% ក្រសួងអប់រំ យុវជន និងកីឡា នៅក្រោមផែនការ ២២,៤% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោមផែនការ ១៩,៣% ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្រោមផែនការ ៤៦,៩% ក្រសួងកិច្ចការនារី នៅក្រោមផែនការ ១៥,៧% ក្រសួងយុត្តិធម៌ នៅក្រោមផែនការ ២៦,២% និងក្រសួងដែនដី នគរូបនីយ- កម្ម និងសំណង់ នៅក្រោមផែនការ ២០,៥% ។

៤- តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ សីហា ឆ្នាំ ២០០៨ មានអតិរេកចំនួន ១៥២,៥ ពាន់លានរៀល ច្រើនជាងខែមុន ប៉ុន្តែ តុល្យភាពថវិកាសរុប មានឱនភាពចំនួន ១២៧,៥ ពាន់លានរៀល ។ នៅខែ សីហា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទាន ក្រៅប្រទេសចំនួន ២៣៦,៧ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កម្ចីសម្បទានចំនួន ១៤៧,៣ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ៨៩,៤ ពាន់លានរៀល ។

៥- សេចក្តីសន្និដ្ឋាន

សរុបស្ថានភាពវិភាគនៅប្រាំបីខែដើមឆ្នាំ ២០០៨ នេះ គឺចំណូលអនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានទាប ជាងផែនការមធ្យមថវិកាបន្តិច ជាពិសេសចំណាយចរន្ត ដោយកំណត់នយោបាយត្បិតត្បៀតចំណាយ ក្នុងការទប់ទល់ទៅនឹង ស្ថានភាពអតិផរណា ។ ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តមានចំនួន ១០៦៦,៩ ពាន់លានរៀល គឺបាន កើនដល់ប្រមាណ ២,៥% នៃ ផសស ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ កក្កដា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ កក្កដា ឆ្នាំ ២០០៨ សភាពការណ៍សេដ្ឋកិច្ចនៅកម្ពុជាមិនសូវមានអំណោយផលឡើយ ដោយសារមានការរៀបចំការបោះឆ្នោតជាតិ និងសភាពការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ។ ប្រការនេះ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចថយចុះ ទាំងផ្នែកផលិតកម្ម និង សកម្មភាពនាំចេញ និងនាំចូល ដែលប្រការនេះធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិភាគ ។

២. ការអនុវត្តចំណូល

នៅខែ សីហា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤០៣,៨ ពាន់លានរៀល គឺបានកើនឡើងលើសផែនការវិភាគធុរ្យមប្រចាំខែ ២១,២% ប៉ុន្តែបានថយចុះ ១០,១% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣៩,៤% ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការវិភាគធុរ្យមប្រចាំខែ ៣៦,៨% ប៉ុន្តែបានថយចុះ ៦,៤% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣៨,៥% ។

ចំណូលពីនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការវិភាគធុរ្យមប្រចាំខែ ១៩,៤% ប៉ុន្តែបានថយចុះ ២៦,៩% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ៤៨,៥% ។ រីឯចំណូលពីទីតាំងការកម្ម និង រដ្ឋាករ បានកើនឡើងលើសផែនការវិភាគធុរ្យមប្រចាំខែ ៤០,០% ប៉ុន្តែបានថយចុះ ១,៦% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ៤៤,៦% ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការវិភាគធុរ្យមប្រចាំខែ ៣,៥% ប៉ុន្តែបានថយចុះ ១១,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣៩,៥% ។ ពន្ធប្រយោល បានកើនឡើងលើសផែនការវិភាគធុរ្យមប្រចាំខែ ៣៩,៩% ប៉ុន្តែបានថយចុះ ១៥,៩% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៤៨,៦% ។ ក្នុងពេលនោះដែរ ពន្ធពិពណ៌កម្មក្រៅប្រទេសអនុវត្តបានលើសផែនការវិភាគធុរ្យមប្រចាំខែ ១៨,៩% ប៉ុន្តែបានថយចុះ ៥,៣% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៤០,៥% ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៨៩,០ ពាន់លានរៀល គឺបានកើនឡើងលើសផែនការវិភាគធុរ្យមប្រចាំខែ ៨៤,១% ឬបានកើនឡើង ៣២,៧% ប្រៀបធៀបនឹងខែកន្លងទៅ និងកើនឡើង ១៦,៨% ប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តបានលើសផែនការមានដូចជា ចំណូលពីផលនេសាទ ចំណូលការត្រួតពិនិត្យគុណភាព និងការគោរពបទដ្ឋានទំនិញ ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ និងចំណូលពីការធ្វើសេរីភារូបនីយកម្មសហគ្រាសសាធារណៈ ។

ជាសរុប ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣.៣០៤ ពាន់លានរៀល គឺបានកើនឡើងលើសផែនការវិភាគធុរ្យមវិភាគ ៣៣,១% ឬបានកើនឡើង ៤៣,៦% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លង

ទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ៣៥,៨% ឬបានកើនឡើង ៤២,៧% ប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៣-ការអនុវត្តចំណាយ

នៅខែ កក្កដា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៥២៧,៤ ពាន់លានរៀល គឺបានលើសផែនការថវិកាមធ្យម ប្រចាំខែ ១៤,០% ប៉ុន្តែបានថយចុះ ៣៣,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ កក្កដា ឆ្នាំ ២០០៧ ចំណាយនេះបានកើនឡើង ២៨,១% ។ ក្នុងនោះ ចំណាយចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ២២,១% ប៉ុន្តែបានថយចុះ ១៩,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ ចំណែកចំណាយជាមូលធនអនុវត្តបានលើសផែនការថវិកាមធ្យម ប្រចាំខែ ០,៧% ប៉ុន្តែបានថយចុះ ៤៩,៨% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។

ការអនុវត្តចំណាយចរន្តនៅខែ កក្កដា សំរាប់ក្រសួងអាទិភាពទាំង៧ គឺបានលើសផែនការមធ្យមប្រចាំខែ មានក្រសួង សុខាភិបាលលើសផែនការ ២៧,០% ក្រសួងអប់រំ យុវជន និងកីឡាបានលើសផែនការ ៣៥,២% ក្រសួងកិច្ចការនារីបានលើស ផែនការ ៩៨,០% ក្រសួងយុត្តិធម៌បានលើសផែនការ ២១,៩% និងក្រសួងដៃនដី នគរូបនីយកម្ម និងសំណង់បានលើសផែនការ ២,៣% ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រោមផែនការ ៦,០% និង ក្រសួងអភិវឌ្ឍន៍ជនបទនៅក្រោម ផែនការ ១៤,៩% ។

ជាសរុប ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៣.១០៤ ពាន់លានរៀល គឺនៅ ក្រោមផែនការមធ្យមថវិកា ៤,២% ប៉ុន្តែបានកើនឡើង ៣០,៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុង នោះចំណាយចរន្តអនុវត្តនៅក្រោមផែនការមធ្យមថវិកា ៦,៣% ប៉ុន្តែបានកើនឡើង ៤០,៧% ប្រៀបធៀបទៅនឹង រយៈពេល ដូចគ្នាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តនៅក្រោមផែនការមធ្យមថវិកា ០,៦% ប៉ុន្តែបានកើនឡើង ១៨,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៤-តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ កក្កដា ឆ្នាំ ២០០៨ មានអតិរេកចំនួន ២២,៦ ពាន់លានរៀល តិចជាងខែមុន ហើយ ថវិកាសរុបមានឱនភាពចំនួន ១៥១,៤ ពាន់លានរៀល ។ នៅខែ កក្កដា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេស ចំនួន ១១៩ ពាន់លានរៀល ដែលក្នុងនោះ ពិប្រាក់កំចាត់សម្បទានចំនួន ៥៦,៥ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ៦២,៥ ពាន់លានរៀល ។

៥-សេចក្តីសន្និដ្ឋាន

សរុបស្ថានភាពវិវឌ្ឍន៍នៅប្រាំពីរខែដើមឆ្នាំ ២០០៨ នេះ គឺចំណូលអនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានទាប ជាងផែនការមធ្យមថវិកាបន្តិច ជាពិសេសចំណាយចរន្ត ដោយកំណត់នយោបាយត្បិតត្បៀតចំណាយ ក្នុងការទប់ទល់ទៅនឹង ស្ថានភាពអតិផរណា ។ ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តមានចំនួន ៩១៤,៤ ពាន់លានរៀល គឺបាន កើនដល់ប្រមាណ ២,២% នៃ ផលស ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ មិថុនា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ មិថុនា ឆ្នាំ ២០០៨ សភាពការណ៍សេដ្ឋកិច្ចនៅកម្ពុជាមានភាពតានតឹង ដោយសារតែលទ្ធផលនៃទីផ្សារអន្តរជាតិបានកើនឡើង ជាពិសេសតម្លៃប្រេងឥន្ធនៈ និងការប្រព្រឹត្តទៅនៃសកម្មភាពយោសនាបោះឆ្នោត ។ ប្រការនេះធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចបានថយចុះបន្តិច ទាំងផ្នែកផលិតកម្ម និងសកម្មភាពនាំចេញនិងនាំចូល ដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តថវិកា ។

២. ការអនុវត្តចំណូល

នៅខែ មិថុនា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤៨៩.៩ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤៧.១% ប៉ុន្តែបានថយចុះ ២.៥% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៤៤.០% ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៤៦.២% ប៉ុន្តែបានថយចុះ ៥.៧% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣៩.២% ។

ចំណូលពីនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៦៣.២% ប៉ុន្តែបានថយចុះ ១.២% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ៥៥.៦% ។ រីឯចំណូលពីទីតាំងការកម្ម និង រដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤២.៣% ប៉ុន្តែបានថយចុះ ១៧.២% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ចំណូលនេះ បានកើនឡើង ២៥.៤% ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១៧% ប៉ុន្តែបានថយចុះ ៤៣.១% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៥៧.៨% ។ ពន្ធប្រយោលបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៦៦.៥% ឬបានកើនឡើង ១.៨% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៤២.៤% ប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ។ ក្នុងពេលនោះដែរ ពន្ធពិពណ៌កម្មក្រៅប្រទេសអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ២៥.៥% ប៉ុន្តែបានថយចុះ ១២.៧% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ១០.១% ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៦៧.១ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៣៨.៨% ឬបានកើនឡើង ៣៣.២% ប្រៀបធៀបនឹងខែកន្លងទៅ និងកើនឡើង ៧៧.៩% ប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តបានលើសផែនការមានដូចជា ចំណូលពីផលនេសាទ ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលសេវាប្រៃសណីយ៍ទូរគមនាគមន៍ ចំណូលការត្រួតពិនិត្យគុណភាព និងការគោរពបទដ្ឋានទំនិញ និងចំណូលពីការជួល ។

ជាសរុប ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ២.៦៥៨ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យម ៣៣.១% ឬបានកើនឡើង ៤៤.៣% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ

កន្លងទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការ ៣៥,៧% ឬបានកើនឡើង ៤៣,៥% ប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៣-ការអនុវត្តចំណាយ

នៅខែ មិថុនា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៧៧៨,៩ ពាន់លានរៀល គឺបានលើសផែនការថវិកាមធ្យម ប្រចាំខែ ៦៨,៣% ឬបានកើនឡើង ៥៦,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងកើនឡើង ៦០,១% ប្រៀបធៀបទៅនឹងខែ មិថុនា ឆ្នាំ ២០០៧ ។ ក្នុងនោះ ចំណាយចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៥២,១% ឬបានកើនឡើង ១៧,៥% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ ចំណែកចំណាយជាមូលធនអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៩៤,៩% ឬបាន កើនឡើង ១៦៧% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៣៥,១% ប្រៀបធៀបនឹងខែ មិថុនា ឆ្នាំ ២០០៧ ។

ការអនុវត្តចំណាយចរន្តនៅខែ មិថុនា សំរាប់ក្រសួងអាទិភាពទាំង៧ គឺបានលើសផែនការមធ្យមប្រចាំខែ មានក្រសួង សុខាភិបាលលើសផែនការ ១៤៩,៦% ក្រសួងអប់រំ យុវជន និងកីឡាបានលើសផែនការ ១១,១% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើសផែនការ ៥២,៦% ក្រសួងយុត្តិធម៌បានលើសផែនការ ២៥,៣% និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានលើសផែនការ ៣៣,២% ប៉ុន្តែក្រសួងអាទិភាពមួយចំនួនទៀត អនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទនៅក្រោមផែនការ ២៧,១% និងក្រសួងកិច្ចការនារីនៅក្រោមផែនការ ១៩,៣% ។

ជាសរុប ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ២.៥៨៩ ពាន់លានរៀល គឺនៅក្រោមផែនការថវិកាមធ្យម ៦,៨% ប៉ុន្តែបានកើនឡើង ៣២,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណាយចរន្តអនុវត្តនៅក្រោមផែនការថវិកាមធ្យម ១១,១% ប៉ុន្តែបានកើនឡើង ៤៥,៣% ប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តនៅក្រោមផែនការថវិកាមធ្យម ០,៣% ប៉ុន្តែបានកើនឡើង ១៦,២% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៤-តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ មិថុនា ឆ្នាំ ២០០៨ មានអតិរេកចំនួន ៣០,២ ពាន់លានរៀល តិចជាងខែមុន ហើយ ថវិកាសរុបមានឱនភាពចំនួន ២៩៦,២ ពាន់លានរៀល ។ នៅខែ មិថុនា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេស ចំនួន ២៦៤,៦ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កំរើសម្បទានចំនួន ១៩៨,១ ពាន់លានរៀល និងពីជំនួយសំរាប់ អភិវឌ្ឍន៍ចំនួន ៦៥,៥ ពាន់លានរៀល ។

៥-សេចក្តីសន្និដ្ឋាន

ស្ថានភាពវិភាគនៅប្រាំមួយខែដើមឆ្នាំ ឆ្នាំ ២០០៨ នេះ គឺចំណូលអនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានទាប ជាងផែនការថវិកាមធ្យម ជាពិសេសចំណាយចរន្ត ដោយមានការរឹតត្បិតការបញ្ចេញសាច់ប្រាក់ទៅលើទីផ្សារ ក្នុងគោលបំណង ទប់ទល់នឹងស្ថានភាពអតិផរណា ។ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តបានកើនដល់ប្រមាណ ២,១% នៃផលស ស្របទៅនឹងគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងការបង្កើនអតិរេកថវិកាជាតិ ដើម្បីទប់ទល់ទៅនឹង ស្ថានភាពអតិផរណាបច្ចុប្បន្ននេះ ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ ឧសភា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ ឧសភា ឆ្នាំ ២០០៨ សភាពការណ៍សេដ្ឋកិច្ចនៅកម្ពុជាមានភាពធូរស្រាលបន្តិច ទោះជាតំលៃទំនិញនៅទីផ្សារអន្តរជាតិនៅតែបន្តកើនឡើងក៏ដោយ ។ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ សកម្មភាពសេដ្ឋកិច្ចបានកើនឡើង ទាំងផ្នែកផលិតកម្ម និងសកម្មភាពកសិកម្មនិងរ៉ែ ដែលប្រការនេះធ្វើឱ្យការអនុវត្តវិភាគ ប្រព្រឹត្តទៅបានល្អគួរអោយកត់សំគាល់ ។

២. ការអនុវត្តចំណូល

នៅខែ ឧសភា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៥០២,៣ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៥០,៨% ឬបានកើនឡើង ៦,៦% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៤៨,៤% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៥៥,១% ឬបានកើនឡើង ៦,៦% ប្រៀបធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៥០,៤% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។

ចំណូលពីនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៦៥,២% ឬបានកើនឡើង ២,៥% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៤៤,០% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។ រីឯចំណូលពីទីចាត់ការគយ និង រដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៧១,៨% ឬបានកើនឡើង ២១,៧% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៨០,២% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១០៥,៥% ប៉ុន្តែបានថយចុះ ២,៤% ប្រៀបធៀបទៅនឹងខែមុន ។ បើប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៦៦,៧% ។ ពន្ធប្រយោល បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៦៣,៥% ឬបានកើនឡើង ១៣,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៥៥,៦% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។ ក្នុងពេលនោះដែរ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៤៣,៨% ឬបានកើនឡើង ៣១,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៣៤,៨% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៥០,៤ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤,២% ប៉ុន្តែបានថយចុះ ៣២,៥% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ២៦,៣% ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តបានលើសផែនការមានដូចជា ចំណូលពីផលនេសាទ ចំណូលសេវា និងចំណូលការត្រួតពិនិត្យគុណភាព និងការគោរពបទដ្ឋានទំនិញ ។

ជាសរុប ក្នុងរយៈពេលប្រាំខែដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ២.១៦៧ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកា ៣០,២% ឬបានកើនឡើង ៤៤,៤% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ៣៣,៦% ឬបានកើនឡើង ៤៤,៥% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៣-ការអនុវត្តចំណាយ

នៅខែ ឧសភា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៤៩៩,៤ ពាន់លានរៀល គឺបានលើសផែនការថវិកាមធ្យមប្រចាំខែ ៩,៤% ឬបានកើនឡើង ២៩,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងកើនឡើង ២៣% ប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ។ ក្នុងនោះ ចំណាយចរន្តអនុវត្តលើសផែនការថវិកាមធ្យមប្រចាំខែ ៤១,៦% ឬបានកើនឡើង ២៨,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ ប៉ុន្តែចំណាយជាមូលធនអនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ២៧% ហើយបានថយចុះ ២៧,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០០៧ ចំណាយជាមូលធនបានកើនឡើង ៩,៨% ។

ការអនុវត្តចំណាយចរន្តនៅខែ ឧសភា សំរាប់ក្រសួងអាទិភាពទាំង៧ គឺក្រសួងសុខាភិបាលបានលើសផែនការ ៨០,២% និងក្រសួងកិច្ចការនារីបានលើសផែនការ ៤៣,៣% ប៉ុន្តែក្រសួងអាទិភាពមួយចំនួនទៀត អនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ដូចជា ក្រសួងអប់រំ យុវជន និងកីឡានៅក្រោមផែនការ ១៧,៦% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រោមផែនការ ៦៣,៣% ក្រសួងអភិវឌ្ឍន៍ជនបទនៅក្រោមផែនការ ៥៣,៣% ក្រសួងយុត្តិធម៌នៅក្រោមផែនការ ៣៣,៤% និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នៅក្រោមផែនការ ៣៨,៩% ។

ជាសរុប ក្នុងរយៈពេលបួនខែដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ១.៨១០ ពាន់លានរៀល គឺនៅក្រោមផែនការថវិកា ២០,៧% ប៉ុន្តែបានកើនឡើង ២២,៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណាយចរន្តអនុវត្តនៅក្រោមផែនការ ២២% ប៉ុន្តែបានកើនឡើង ៣៤% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តនៅក្រោមផែនការ ១៨,៦% ប៉ុន្តែបានកើនឡើង ៨,៩% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៤-តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ ឧសភា ឆ្នាំ ២០០៨ មានអតិរេកចំនួន ១០១,៨ ពាន់លានរៀល តិចជាងខែមុន ហើយថវិកាសរុបមានឱនភាពចំនួន ២៦,៥ ពាន់លានរៀល ។ នៅខែ ឧសភា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេសចំនួន ១៤១ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កំចាត់សម្បទានចំនួន ១៦,៥ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ១២៥,២ ពាន់លានរៀល ។

៥-ស្ថានភាពអតិរេក

ស្ថានភាពអតិរេកនៅខែដើមឆ្នាំ ឆ្នាំ ២០០៨ នេះ គឺចំណូលអនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានទាបជាងផែនការថវិកា ជាពិសេសចំណាយចរន្ត ដោយមានការរឹតត្បិតការបញ្ចេញសាច់ប្រាក់ទៅលើទីផ្សារ ក្នុងគោលបំណងទប់ទល់នឹងស្ថានភាពអតិរេក ។ ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០០៨ អតិរេកថវិកាចរន្តបានកើនដល់ប្រមាណ ២% នៃ ផលស ដែលស្របទៅនឹងអានុសាសន៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងការបង្កើនអតិរេកថវិកា ដើម្បីទប់ទល់ទៅនឹងស្ថានភាពអតិរេកបច្ចុប្បន្ននេះ ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ មេសា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅខែ មេសា ឆ្នាំ ២០០៨ សភាពការណ៍សេដ្ឋកិច្ចនៅកម្ពុជាមានភាពតានតឹង ដោយសារទទួលបានសម្ពាធអតិផរណា ដែលបណ្តាលមកពីការកើនឡើងតម្លៃទំនិញនៅទីផ្សារអន្តរជាតិ ជាពិសេសប្រេងឥន្ធនៈ និង ស្បៀងអាហារ ។ ស្ថិតក្នុង សភាពការណ៍នេះ រាជរដ្ឋាភិបាលបានចាត់វិធានការហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់អតិផរណា ដូចជាការតម្លើងប្រាក់ខែដល់កម្មករ- កម្មករិនី តាមរយៈការប្តូរការអនុវត្តពន្ធអប្បបរមា ១% រយៈពេល៣ឆ្នាំ និងវិធានការហិរញ្ញវត្ថុមួយចំនួនទៀត ។ ទោះជា យ៉ាងនេះក្តី ការអនុវត្តវិធានការនៅតែមានសន្ទុះទៅមុខគួរអោយកត់សំគាល់ ។

២. ការអនុវត្តចំណូល

នៅខែ មេសា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤៧១,២ ពាន់លានរៀល គឺបានកើនឡើងលើសផែនការ ថវិកាមធ្យមប្រចាំខែ ៤១,៥% ប៉ុន្តែបានថយចុះ ៦,៩% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ៣៩,៤% ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៤៥,៥% ប៉ុន្តែបានថយចុះ ៦,០% ប្រៀបធៀបនឹងខែកន្លងទៅ ។

ចំណូលពីនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៦១,២% ឬបានកើនឡើង ៨,១% ប្រៀបធៀបទៅនឹងខែមុន និងបានកើនឡើង ២៤,៧% ប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ។ រីឯចំណូលពីទីចាត់ការ គយ និង រដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤១,១% ប៉ុន្តែបានថយចុះ ២,៧% ប្រៀបធៀបទៅនឹង ខែមុន ។ បើប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ចំណូលពីទីចាត់ការគយ និង រដ្ឋាករ បានកើនឡើង ៤៣,១% ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១១០,៧% ឬបានកើនឡើង ០,៧% ប្រៀបធៀបទៅនឹង ខែមុន និងបានកើនឡើង ៨,២% ប្រៀបធៀបទៅនឹង ខែ មេសា ឆ្នាំ ២០០៧ ។ ដូចគ្នានេះដែរ ពន្ធប្រយោលបានកើន ឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤៣,៩% ឬបានកើនឡើង ៦,៦% ប្រៀបធៀបទៅនឹងខែមុន និងបានកើនឡើង ៥៩,៣% ប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ។ ក្នុងពេលនោះដែរ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានលើស ផែនការថវិកាមធ្យមប្រចាំខែ ៩,៧% ប៉ុន្តែបានថយចុះ ២៣,៨% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ចំណូលនេះបានកើនឡើង ២១,៧% ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៧៤,៧ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំ ខែ ៥៤,៥% ប៉ុន្តែបានថយចុះ ១៩,១% ប្រៀបធៀបនឹងខែកន្លងទៅ ។ បើប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ចំណូល នេះបានកើនឡើង ៥៨,៤% ។ ចំណូលមិនមែនសារពើពន្ធដែលអនុវត្តបានលើសផែនការមានដូចជា ចំណូលព្រៃឈើចំណូល កំរៃទិដ្ឋាករ ចំណូលសេវា និងចំណូលការត្រួតពិនិត្យគុណភាព និងការគោរពបទដ្ឋានទំនិញ ចំណូលការជួលសហគ្រាសរដ្ឋ ។

ជាសរុប ក្នុងរយៈពេលបួនខែដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ១.៦៦៥ ពាន់លានរៀល គឺបានកើន ឡើងលើសផែនការថវិកា ២៥% ឬបានកើនឡើង ៤៣,២% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ

ចំណូលចរន្តអនុវត្តបានលើសផែនការថវិកា ២៨,២% ឬបានកើនឡើង ៤២,៨% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៣- ការអនុវត្តចំណាយ

នៅខែ មេសា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៣៨៦,៤ ពាន់លានរៀល គឺនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ១៥,៣% ប៉ុន្តែបានកើនឡើង ១១,៤% ប្រៀបធៀបទៅនឹងខែមុន ។ បើប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ ២០០៧ ចំណាយសរុបបានកើនឡើង ៤៨,២% ។ ក្នុងនោះ ចំណាយចរន្តអនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ២៥,៣% ឬបានថយចុះ ៤,១% ប្រៀបធៀបទៅនឹងខែមុន និងចំណាយជាមូលធនអនុវត្តលើសផែនការថវិកាមធ្យមប្រចាំខែ ០,៥% ឬបានកើនឡើង ៣៦,៤% ប្រៀបធៀបទៅនឹងខែមុន ។

ការអនុវត្តចំណាយចរន្តនៅខែ មេសា សំរាប់ក្រសួងអាទិភាពទាំង៧គឺស្ថិតនៅក្រោមផែនការថវិកាមធ្យមប្រចាំខែដូចជា ក្រសួងសុខាភិបាលនៅក្រោមផែនការ ៤៣,៣% ក្រសួងអប់រំ យុវជន និងកីឡានៅក្រោមផែនការ ៣៤,២% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រោមផែនការ ១២,៨% ក្រសួងអភិវឌ្ឍន៍ជនបទនៅក្រោមផែនការ ៦៨,២% ក្រសួងកិច្ចការនារីនៅក្រោមផែនការ ៣៣,៧% ក្រសួងយុត្តិធម៌នៅក្រោមផែនការ ២៤,៨% និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នៅក្រោមផែនការ ២៥,៦% ។

ជាសរុប ក្នុងរយៈពេលបួនខែដើមឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ១.២៦៦ ពាន់លានរៀល គឺនៅក្រោមផែនការថវិកា ២៨,២% ប៉ុន្តែបានកើនឡើង ២២,៧% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណាយចរន្តអនុវត្តនៅក្រោមផែនការ ៣៥,៦% ប៉ុន្តែបានកើនឡើង ៣៧,១% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ចំណែកចំណាយជាមូលធនអនុវត្តនៅក្រោមផែនការ ១៦,៥% ប៉ុន្តែបានកើនឡើង ៨,៦% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។

៤- តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ មេសា ឆ្នាំ ២០០៨ មានអតិរេកចំនួន ២១៨,៥ ពាន់លានរៀល តិចជាងខែមុនបន្តិច ឬអតិរេកថវិកាសរុបមានចំនួន ៤១,៦ ពាន់លានរៀល ។ នៅខែ មេសា នេះ រាជរដ្ឋាភិបាលបានធ្វើហិរញ្ញប្បទានក្រៅប្រទេសចំនួន ១២៩,៨ ពាន់លានរៀល ដែលក្នុងនោះ ពីប្រាក់កំចាត់ម្យ៉ាងចំនួន ៨០,៨ ពាន់លានរៀល និងពីជំនួយសំរាប់អភិវឌ្ឍន៍ចំនួន ១៤០,៣ ពាន់លានរៀល ។

៥- សេចក្តីសន្និដ្ឋាន

ស្ថានភាពវិវឌ្ឍន៍នៅខែដើមឆ្នាំ ឆ្នាំ ២០០៨ នេះ គឺចំណូលអនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានប្រមាណតែ ២/៣ នៃផែនការថវិកាប៉ុណ្ណោះ ធ្វើអោយសាច់ប្រាក់នៅរតនាគារជាតិកើនឡើងខ្ពស់ ។ ប្រការនេះបណ្តាលមកពីការរៀបចំបែបបទចំណាយមានការយឺតយ៉ាវនៅដើមឆ្នាំ និងការយកវិធានការហិរញ្ញវត្ថុនៃការវិភាគត្រួតពិនិត្យការបញ្ចេញសាច់ប្រាក់ទៅលើទីផ្សារ ដើម្បីទប់ទល់នឹងស្ថានភាពអតិផរណា ។ ដូច្នេះ ចំណាយត្រូវតែបង្កើនល្បឿននៅត្រីមាសទីពីរ-ទីបី ឡើងវិញ ។



របាយការណ៍ស្តីពី
ប្រតិបត្តិការវិនិយោគ មីនា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

នៅដើម ឆ្នាំ ២០០៨ សកម្មភាពសេដ្ឋកិច្ចមានការកើនឡើងគួរអោយកត់សំគាល់ ដូចជាការកើនឡើងនៃប្រាក់កំចីរបស់ធនាគារ ការកើនឡើងនៃវិស័យអចលនៈទ្រព្យ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ ដែលធ្វើអោយផលិតផលនិងតំរូវការប្រើប្រាស់ក្នុងស្រុកកើនឡើង ។ ប្រការនេះបានជួយបង្កើនចំណូលថវិកាជាតិ ពីពន្ធដារ ពន្ធគយ និងចំណូលមិនមែនពន្ធ តាមរយៈនៃការកើនឡើងផលិតផលក្នុងស្រុក និងការនាំចូលពីក្រៅប្រទេស ។

២. ការអនុវត្តចំណូល

នៅខែ មីនា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៥០៥,៩ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៥១,៩% ឬបានកើនឡើង ៤០,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៦១% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៥៤,៨% ឬបានកើនឡើង ៣៩,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៥៩,៦% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ពីចំនួន ៣១៤,៣ ទៅ ៥០១,៤ ពាន់លានរៀល ចំណែកចំណូលមូលធនអនុវត្តបាន ៤,៥ ពាន់លានរៀល ។

ចំណូលពីនាយកដ្ឋានពន្ធដារ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤៩% ឬបានកើនឡើង ៣៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៣៨,៥% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ពីចំនួន ៩៩,៦ ទៅ ១៣៧,៩ ពាន់លានរៀល ។ រីឯចំណូលពីទីចាត់ការគយ និងរដ្ឋាករ បានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤៥% ឬបានកើនឡើង ៣៨,៤% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៦៩,៣% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ពីចំនួន ១៤៥,៧ ទៅ ២៤៦,៦ ពាន់លានរៀល ។

ពន្ធផ្ទាល់អនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ១០៩,៣% ឬបានកើនឡើង ១៣៥,៦% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៤៩,៦% ប្រៀបធៀបទៅនឹង ខែ មីនា ឆ្នាំ ២០០៧ ពីចំនួន ៥៦,៧ ទៅ ៨៤,៨ ពាន់លានរៀល ដោយសារមានការកើនឡើងពន្ធប្រាក់បៀវត្ស និងពន្ធប្រាក់ចំណេញ ។ ចំណែកពន្ធប្រយោលបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៣៥% ឬបានកើនឡើង ១៣,២% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៥៨,៨% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ពីចំនួន ១៣២,៧ ទៅ ២១០,៧ ពាន់លានរៀល ដោយសារការកើនឡើងពន្ធតំលៃបន្ថែម និងអាករពិសេស ។ ទន្ទឹមនឹងនោះ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ៤៤% ឬបានកើនឡើង ៦៨,៩% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៥៩,២% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ពីចំនួន ៧១,៥ ទៅ ១១៣,៨ ពាន់លានរៀល ដោយសារការកើនឡើងពន្ធពិការនាំចូលប្រេង និងទំនិញប្រើប្រាស់ផ្សេងៗ ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៩២,២ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៩០,៧% ឬបានកើនឡើង ៣១,១% ប្រៀបធៀបទៅនឹងខែកន្លងទៅ និងបានកើនឡើង ៧២,៥% ប្រៀបធៀបទៅនឹងខែ

មីនា ឆ្នាំ ២០០៧ ។ ចំណូលដែលអនុវត្តបានលើសផែនការ មានដូចជា ចំណូលព្រៃឈើ ចំណូលកម្រៃទិដ្ឋាការ ចំណូលសេវា ប្រៃសណីយ៍ទូរគមនាគមន៍ និងចំណូលការត្រួតពិនិត្យគុណភាព និងការគោរពបទដ្ឋានទំនិញ ចំណូលសេវាទេសចរណ៍ ចំណូលផលនេសាទ ចំណូលការជួលសហគ្រាសរដ្ឋ និងចំណូលប្រាក់ចំណេញរបស់សហគ្រាសរដ្ឋ ។

ជាសរុប ក្នុងរយៈពេលបីខែដើមឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានជាមធ្យមចំនួន ៣៩៨ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៩,៥% ឬបានកើនឡើង ៤៤,៨% ប្រៀបធៀបទៅនឹងបីខែមធ្យមភាគ នៃឆ្នាំកន្លងទៅ ។ ក្នុងនោះ ចំណូលចរន្តអនុវត្តបានលើសផែនការថវិកាមធ្យមប្រចាំខែ ២២,៤% ឬបានកើនឡើង ៤៤,២% ប្រៀបធៀបទៅនឹងបីខែមធ្យមភាគ នៃឆ្នាំកន្លងទៅ ពីចំនួន ២៧៥ ទៅ ៣៩៦,៥ ពាន់លានរៀល ។

៣- ការអនុវត្តចំណាយ

នៅខែ មីនា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៣៤៨ ពាន់លានរៀល គឺក្រោមផែនការថវិកាមធ្យម ប្រចាំខែ ២៣,៨% ឬបានថយចុះ ១៨,៤% បើប្រៀបធៀបទៅនឹងខែមុន និងបានថយចុះ ៣,២% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ។ ក្នុងនោះ ចំណាយចរន្តអនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ២២,១% ឬបានថយចុះ ៥,៥% បើប្រៀបធៀបទៅនឹងខែមុន ប៉ុន្តែនៅខ្ពស់ជាង ៤,៩% ប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ ២០០៧ ពីចំនួន ២០៨,៤ ទៅ ២១៨,៥ ពាន់លានរៀល និងចំណាយមូលធនអនុវត្តបាន នៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ២៦,៣% និងនៅទាបជាង ១៤,៣% ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ។

ចំពោះចំណាយចរន្តសំរាប់ក្រសួងអាទិភាពទាំង៧ អនុវត្តនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ដូចជាក្រសួង សុខាភិបាលនៅក្រោមផែនការ ៦២,៩% ក្រសួងអប់រំ យុវជន និងកីឡា នៅក្រោមផែនការ ២៩,១% ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រោមផែនការ ១៨,៧% ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្រោមផែនការ ៥៣,៦% ក្រសួងកិច្ចការ នារីនៅក្រោមផែនការ ៤៣,៣% ក្រសួងយុត្តិធម៌ នៅក្រោមផែនការ ៣៦,៩% ប៉ុន្តែក្រសួងដែនដីជម្រកស្រូវ និងសំណង់ បានលើសផែនការ ៣៩,១% ។

៤- តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ មីនា ឆ្នាំ ២០០៨ មានអតិរេកចំនួន ២៨៥,៤ ពាន់លានរៀល ច្រើនជាងខែ មីនា ឆ្នាំ ២០០៧ ដែលមានចំនួន ៥៤ ពាន់លានរៀល ។ ការកើនឡើងនៃអតិរេកថវិកាចរន្តនេះ គឺបណ្តាលមកពីការកើនឡើងចំណូល ពន្ធក្នុងស្រុក ចំណូលមិនមែនពន្ធ និងការចំណាយអនុវត្តបានតិច ។

តុល្យភាពថវិកាសរុបនៅខែ មីនា ឆ្នាំ ២០០៨ មានអតិរេកចំនួន ១៦០ ពាន់លានរៀល ប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ ២០០៧ ដែលមានឱនភាពចំនួន ៩៧ ពាន់លានរៀល ។ នៅខែ មីនា ឆ្នាំ ២០០៨ នេះ រាជរដ្ឋាភិបាលបានទទួល ហិរញ្ញប្បទានក្រៅប្រទេស ៩៦,៦ ពាន់លានរៀល ។

៥- សេចក្តីសន្និដ្ឋាន

ចំណូលនៅខែ មីនា ឆ្នាំ ២០០៨ អនុវត្តបានល្អប្រសើរជាងខែមុនៗ និងការអនុវត្តចំណាយក៏បានប្រសើរជាងពេលមុនៗ ដែរ ធៀបទៅនឹងផែនការថវិកាមធ្យមប្រចាំខែ ប្រការនេះបានធ្វើអោយសាច់ប្រាក់នៅវត្តមានជាតិបានកើនឡើងខ្ពស់ ។

របាយការណ៍ស្តីពី
ប្រតិបត្តិការថវិកាឆ្នាំ កុម្មុ៎ះ ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០០៨ នឹងកើនឡើង ៧,២% ។ ប៉ុន្តែនៅដើមឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅលើពិភពលោក មិនសូវមានភាពអំណោយផល ដូចជាការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ការកើនឡើង តម្លៃម្ហូបអាហារនិងទំនិញប្រើប្រាស់ និងការថយចុះនៃតម្លៃប្រាក់ដុល្លារអាមេរិកជាដើម ។ កម្ពុជាបានទទួលរងសំពាធផ្ទាល់ ពី វិបត្តិពិភពលោកនេះ ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកែតម្រូវជាបន្តបន្ទាប់ ជាពិសេសនយោបាយហិរញ្ញវត្ថុ សាធារណៈ ក្នុងការអនុវត្តន៍ចំណូលនិងចំណាយថវិការដ្ឋ ។

២. ការអនុវត្តន៍ចំណូល

នៅខែ កុម្ភៈ ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣៥៩,៧ ពាន់លានរៀល គឺបានកើនឡើងលើសផែនការ ថវិកាមធ្យមប្រចាំខែ ៨,០% ឬបានកើនឡើង ៤២,៤% ប្រៀបធៀបទៅនឹងឆ្នាំ ២០០៧ ។ ចំណូលចរន្តអនុវត្តបានលើស ផែនការថវិកាមធ្យមប្រចាំខែ ១១% ឬបានកើនឡើង ៤២,៤% ប្រៀបធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ២៥២,៦ ទៅ ៣៥៩,៧ ពាន់លានរៀល ចំណែកចំណូលមូលធនមិនអនុវត្តបានទេនៅខែនេះ ។

ពន្ធផ្ទាល់អនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ១១,៣% ប៉ុន្តែបានកើនឡើង ៣៩,១% ប្រៀបធៀប ទៅនឹង ខែ កុម្ភៈ ឆ្នាំ ២០០៧ ពីចំនួន ២៥,៨ ទៅ ៣៥,៩ ពាន់លានរៀល ដោយសារមានការកើនឡើងពន្ធ ប្រាក់បៀវត្ស និងពន្ធប្រាក់ចំណេញ ។ ចំណែកពន្ធប្រយោលបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ១៩,១% ឬបានកើនឡើង ៥២,១% ប្រៀបធៀបទៅនឹងខែ កុម្ភៈ ឆ្នាំ ២០០៧ ពីចំនួន ១២២ ទៅ ១៨៦ ពាន់លានរៀល ដោយសារការកើនឡើងពន្ធ តម្លៃបន្ថែម និងអាករពិសេស ។ ទន្ទឹមនឹងនោះ ពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានក្រោម ផែនការថវិកាមធ្យមប្រចាំខែ ១៤,៧% ហើយបានថយចុះ ១,៦% ប្រៀបធៀបទៅនឹងខែ កុម្ភៈ ឆ្នាំ ២០០៧ ពីចំនួន ៦៨,៤ ទៅ ៦៧,៣ ពាន់លានរៀល ដោយសារការថយចុះពន្ធពិពាណិជ្ជកម្មក្រៅប្រទេសផ្សេងៗ ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៧០,៣ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំ ខែ ៤៥,៤% ឬបានកើនឡើង ៩៥,៨% ប្រៀបធៀបទៅនឹងខែ កុម្ភៈ ឆ្នាំ ២០០៧ ។ ចំណូលដែលអនុវត្តបានលើសផែនការ មានដូចជា ចំណូលព្រៃឈើ ចំណូលកំរៃទិដ្ឋាការ ចំណូលសេវាប្រៃសណីយ៍ទូរគមនាគមន៍ និងចំណូលការត្រួតពិនិត្យគុណភាព និងការគោរព បទដ្ឋានទំនិញ ប៉ុន្តែចំណូលមួយចំនួនអនុវត្តបានទាប ដូចជាចំណូលសេវាទេសចរណ៍ ចំណូលផលនេសាទ ចំណូលការជួលសហគ្រាសរដ្ឋ និងចំណូលប្រាក់ចំណេញរបស់សហគ្រាសរដ្ឋ ។

៣. ការអនុវត្តន៍ចំណាយ

នៅខែ កុម្ភៈ ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ៣៦៣,៨ ពាន់លានរៀល គឺនៅក្រោមផែនការថវិកាមធ្យម ប្រចាំខែ ២០,៣% និងបានកើនឡើង ២៥% បើប្រៀបធៀបទៅនឹងខែ កុម្ភៈ ឆ្នាំ ២០០៧ ពីចំនួន ២៩១ ទៅ ៣៦៣ ពាន់លាន

រៀល ។ ក្នុងនោះ ចំណាយចរន្តអនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ១៧,៦% ប៉ុន្តែបានកើនឡើង ៧២,៦% ប្រៀបធៀបទៅនឹងខែ កុម្ភៈ ឆ្នាំ ២០០៧ ពីចំនួន ១៣៣,៨ ទៅ ២៣១ ពាន់លានរៀល និងចំណាយមូលធន អនុវត្តបានក្រោមផែនការ ថវិកាមធ្យមប្រចាំខែ ២៤,៦% ប៉ុន្តែប្រសើរជាងខែ កុម្ភៈ ឆ្នាំ ២០០៧ ដែលមិនមានចំណាយឡើយ ។

នៅខែ កុម្ភៈ ឆ្នាំ ២០០៨ ចំណាយលើវិស័យការពារនិងសន្តិសុខអនុវត្តបានចំនួន ៥៦ ពាន់លានរៀល គឺលើសផែនការថវិកាមធ្យមប្រចាំខែ ៣៣,៤% ឬកើនឡើង ៨៨% ប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ពីចំនួន ៣០ ទៅ ៥៦ ពាន់លានរៀល ។

ចំពោះចំណាយចរន្តសំរាប់ក្រសួងអាទិភាពទាំង៧ គឺស្ថិតនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ប៉ុន្តែបានកើនឡើងបើប្រៀបធៀបទៅនឹង ខែ កុម្ភៈ ឆ្នាំ ២០០៧ ដូចជាក្រសួងសុខាភិបាលបានកើនឡើង ៧១% គឺពីចំនួន ៣.៣៥៥ ទៅ ៥.៨១០ លានរៀល ក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើង ២៦,៥% ពីចំនួន ២២,១៨៦ ទៅ ២៨.០៦២ លានរៀល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើង ៦៦% គឺពីចំនួន ៩៨២ ទៅ ១.៦៣២ លានរៀល ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តបានចំនួន បានកើនឡើង ២៨% គឺពីចំនួន ៦៩៤ ទៅ ៨៨៨ លានរៀល ក្រសួងកិច្ចការនារី អនុវត្តបានចំនួន ៤៧៣ លានរៀល គឺបានកើនឡើង ៣៥០ លានរៀល ក្រសួងយុត្តិធម៌ បានកើនឡើង ៤៧% គឺពីចំនួន ៥៧០ ទៅ ៩៣៨ លានរៀល ប៉ុន្តែក្រសួងដែនដីជំនួញសិប្បកម្ម និងសំណង់ បានថយចុះ ៤៨,១% គឺពីចំនួន ១២៦៨ មក ៦៥៨ លានរៀល ។

៤. តុល្យភាពថវិកា

តុល្យភាពថវិកាចរន្ត នៅខែ កុម្ភៈ ឆ្នាំ ២០០៨ មានអតិរេកចំនួន ៨៥,៩ ពាន់លានរៀល ច្រើនជាងខែ កុម្ភៈ ឆ្នាំ ២០០៧ ដែលមានចំនួន ៧២,៦ ពាន់លានរៀល ។ ការកើនឡើងនៃអតិរេកថវិកាចរន្តនេះ គឺបណ្តាលមកពីការកើនឡើងចំណូលពន្ធក្នុងស្រុក និងការចំណាយអនុវត្តបានតិច ។

តុល្យភាពថវិកាសរុបនៅខែ កុម្ភៈ ឆ្នាំ ២០០៨ មានឱនភាពចំនួន ៤៦,៧ ពាន់លានរៀល តិចជាងខែ កុម្ភៈ ឆ្នាំ ២០០៧ ដែលមានចំនួន ៨៤,៦ ពាន់លានរៀល ។ នៅខែ កុម្ភៈ ឆ្នាំ ២០០៨ នេះ រាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានក្រៅប្រទេសចំនួន ៧៣,២ ពាន់លានរៀល ក្នុងនោះពីមូលនិធិជំនួយសំរាប់អភិវឌ្ឍន៍មានចំនួន ៧៨,៥ ពាន់លានរៀល តាមការប៉ាន់ស្មាន និងពីប្រាក់កម្ចីសម្បទានមានចំនួន ៧៨,៦ ពាន់លានរៀល ដែលប្រាក់ចំនួន ៥,៣ ពាន់លានរៀល ជាចំណាយសំរាប់រំលោះបំណុល ។

៥. សេចក្តីសន្និដ្ឋាន

ចំណូលនៅខែ កុម្ភៈ ឆ្នាំ ២០០៨ អនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានប្រមាណ២/៣ប៉ុណ្ណោះ ធៀបទៅនឹងផែនការថវិកាមធ្យមប្រចាំខែ ប្រការនេះបានធ្វើអោយសាច់ប្រាក់នៅវត្តមានជាតិបានកើនឡើងខ្ពស់ ។ ការអនុវត្តចំណាយបានទាបនៅដើមឆ្នាំ គឺបណ្តាលមកពីការយឺតយ៉ាវក្នុងការរៀបចំបែបបទចំណាយ និងមិនទាន់មានភាពច្បាស់លាស់ក្នុងការអនុវត្តប្លង់គណនីថ្មី ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។

របាយការណ៍ស្តីពី
ប្រតិបត្តិការថវិកាឆ្នាំ មករា ឆ្នាំ ២០០៨



១. សេចក្តីផ្តើម

តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០០៨ នឹងកើនឡើង ៧,២% ។ ប៉ុន្តែនៅដើមឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅលើពិភពលោក មិនសូវមានភាពអំណោយផល ដូចជាការកើនឡើងនៃតំលៃប្រេងឥន្ធនៈ ការកើនឡើង តំលៃម្ហូបអាហារនិងទំនិញប្រើប្រាស់ និងការថយចុះនៃតំលៃប្រាក់ដុល្លារអាមេរិកជាដើម ។ កម្ពុជាបានទទួលរងសំពាធផ្ទាល់ ពី វិបត្តិពិភពលោកនេះ ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកែតម្រូវជាបន្តបន្ទាប់ ជាពិសេសនយោបាយហិរញ្ញវត្ថុ សាធារណៈ ក្នុងការអនុវត្តន៍ចំណូលនិងចំណាយថវិកាឆ្នាំ ។

២. ការអនុវត្តន៍ចំណូល

នៅខែ មករា ឆ្នាំ ២០០៨ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៣៥៨,៦ ពាន់លានរៀល គឺបានកើនឡើងលើសផែនការ ថវិកាមធ្យមប្រចាំខែ ៧,៩% ឬបានកើនឡើង ៣៩% ប្រៀបធៀបទៅនឹងឆ្នាំ ២០០៧ ។ ចំណូលចរន្តអនុវត្តបានលើសផែនការ ថវិកាមធ្យមប្រចាំខែ ១,៤% ឬបានកើនឡើង ២៧,២% ប្រៀបធៀបទៅនឹងឆ្នាំ ២០០៧ ពីចំនួន ២៥៨ ទៅ ៣២៨,២ ពាន់លានរៀល ចំណែកចំណូលមូលធនអនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែចំនួន ៩៦,៩% ។

ពន្ធផ្ទាល់អនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ២,៧% ប៉ុន្តែបានកើនឡើង ២០,៩% ប្រៀបធៀបទៅនឹង ខែ មករា ឆ្នាំ ២០០៧ ពីចំនួន ៣២,៦ ទៅ ៣៩,៤ ពាន់លានរៀល ដោយសារមានការកើនឡើងពន្ធប្រាក់បៀវត្ស និងពន្ធប្រាក់ ចំណេញ ។ ចំណែកពន្ធប្រយោលបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំខែ ៤,៦% ឬបានកើនឡើង ៣៨,៦% ប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ពីចំនួន ១១៧,៦ ទៅ ១៦៣,១ ពាន់លានរៀល ដោយសារការកើនឡើងពន្ធ តំលៃបន្ថែម និងអាករពិសេស ។ ទន្ទឹមនឹងនោះ ពន្ធពីពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ២,៧% ប៉ុន្តែបានកើនឡើង ៦៧% ប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ពីចំនួន ៧២,១ ទៅ ៧៦,៨ ពាន់លានរៀល ដោយសារការកើនឡើងពន្ធពីការនាំចូលទំនិញប្រើប្រាស់ផ្សេងៗ ។

ចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួន ៤៨,៨ ពាន់លានរៀល គឺបានកើនឡើងលើសផែនការថវិកាមធ្យមប្រចាំ ខែ ២១,១% ឬបានកើនឡើង ៣៧,៩% ប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ។ ចំណូលដែលអនុវត្តបានលើសផែនការ មានដូចជា ចំណូលកំរៃទិដ្ឋាការ ចំណូលសេវាប្រៃសណីយ៍ទូរគមនាគមន៍ និងចំណូលការត្រួតពិនិត្យគុណភាពនិងការគោរព បទដ្ឋានទំនិញ ប៉ុន្តែចំណូលមួយចំនួនអនុវត្តបានទាប ដូចជាចំណូលសេវាទេសចរណ៍ ចំណូលព្រៃឈើ ចំណូលផលនេសាទ ចំណូលការជួលសហគ្រាសរដ្ឋ និងចំណូលប្រាក់ចំណេញរបស់សហគ្រាសរដ្ឋ ។

៣. ការអនុវត្តន៍ចំណាយ

នៅខែ មករា ឆ្នាំ ២០០៨ ចំណាយសរុបអនុវត្តបានចំនួន ១៤៨,៤ ពាន់លានរៀល គឺនៅក្រោមផែនការថវិកាមធ្យម ប្រចាំខែ ៦៧,៩% និងបានថយចុះ ៥,៤% បើប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ដែលមានចំនួន ១៥៦,៨ ពាន់លាន

រៀល ។ ក្នុងនោះ ចំណាយធនធានអនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ៧៧,៣% ប៉ុន្តែបានកើនឡើង ១៤៧% ប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ពីចំនួន ២៥,៧ ទៅ ៦៣,៧ ពាន់លានរៀល និងចំណាយមូលធនអនុវត្តបានក្រោមផែនការថវិកាមធ្យមប្រចាំខែ ៥១,៩% និងបានថយចុះ ៣៥,៤% ប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ ២០០៧ ពីចំនួន ១៣១ មក ៨៤,៦ ពាន់លានរៀល ។

នៅខែ មករា ឆ្នាំ ២០០៨ ចំណាយលើវិស័យការពារនិងសន្តិសុខអនុវត្តបានចំនួន ៤,៨ ពាន់លានរៀល គឺនៅក្រោមថវិកាមធ្យមប្រចាំខែ ៨៨,៦% ប៉ុន្តែប្រសើរជាងខែ មករា ឆ្នាំ ២០០៧ ដែលមិនមានចំណាយឡើយ ។

ចំពោះចំណាយធនធានសំរាប់ក្រសួងអាទិភាពទាំង៧ គឺស្ថិតនៅក្រោមផែនការថវិកាមធ្យមប្រចាំខែ ប៉ុន្តែបានកើនឡើងបើប្រៀបធៀបទៅនឹង ខែ មករា ឆ្នាំ ២០០៧ ដូចជាក្រសួងសុខាភិបាលអនុវត្តបានចំនួន ៣០៨ លានរៀល គឺបានកើនឡើង ២៩៦ លានរៀល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តបានចំនួន ៥៩ លានរៀល គឺបានកើនឡើង ៥៩ លានរៀល ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តបានចំនួន ២៥៣ លានរៀល គឺបានកើនឡើង ២៥៣ លានរៀល ក្រសួងកិច្ចការនារី អនុវត្តបានចំនួន ២៦ លានរៀល គឺបានកើនឡើង ២៦ លានរៀល ក្រសួងយុត្តិធម៌ អនុវត្តបានចំនួន ៥០ លានរៀល គឺបានកើនឡើង ៥០ លានរៀល ។ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនមានចំណាយទេ នៅខែ មករា ឆ្នាំ ២០០៨ ហើយក្រសួងអប់រំ យុវជន និងកីឡា អនុវត្តបានចំនួន ១.២០៣ លានរៀល គឺបានថយចុះ ១.១០៨ លានរៀល ។

៤. តុល្យភាពថវិកា







តុល្យភាពថវិកាធនធាន នៅខែ មករា ឆ្នាំ ២០០៨ មានអតិរេកចំនួន ១៧០,២ ពាន់លានរៀល ច្រើនជាងខែ មករា ឆ្នាំ ២០០៧ ដែលមានចំនួន ១៤១ ពាន់លានរៀល ។ ការកើនឡើងនៃអតិរេកថវិកាធនធាននេះ គឺបណ្តាលមកពីការកើនឡើងចំណូលពន្ធក្នុងស្រុក និងការចំណាយអនុវត្តបានតិច ។

តុល្យភាពថវិកាសរុបនៅខែ មករា ឆ្នាំ ២០០៨ មានអតិរេកចំនួន ៩៨,៣ ពាន់លានរៀល ច្រើនជាងខែ មករា ឆ្នាំ ២០០៧ ដែលមានចំនួន ១០,៣ ពាន់លានរៀល ។ នៅខែ មករា ឆ្នាំ ២០០៨ នេះ រាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានក្រៅប្រទេសចំនួន ៧៧,២ ពាន់លានរៀល ក្នុងនោះពីមូលនិធិជំនួយសំរាប់អភិវឌ្ឍន៍មានចំនួន ៦២,៥ ពាន់លានរៀល តាមការប៉ាន់ស្មាន និងពីប្រាក់កំចាត់សម្បទានមានចំនួន ១៦,៤ ពាន់លានរៀល ដែលប្រាក់ចំនួន ១,៧ ពាន់លានរៀល ជាចំណាយសំរាប់រំលោះបំណុល ។

៥. សេចក្តីសន្និដ្ឋាន

ចំណូលនៅខែ មករា ឆ្នាំ ២០០៨ អនុវត្តបានល្អ ប៉ុន្តែចំណាយអនុវត្តបានប្រមាណ១/៣ប៉ុណ្ណោះ ធៀបទៅនឹងផែនការថវិកាមធ្យមប្រចាំខែ ប្រការនេះបានធ្វើអោយសាច់ប្រាក់នៅវត្តមានជាតិបានកើនឡើងខ្ពស់ ។ ការអនុវត្តចំណាយបានទាបនៅដើមឆ្នាំ គឺបណ្តាលមកពីការយឺតយ៉ាវក្នុងការរៀបចំបែបបទចំណាយ និងមិនទាន់មានភាពច្បាស់លាស់ក្នុងការអនុវត្តប្លង់គណនីថ្មី ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។

ការប្រៀបធៀបចំណូល និង ចំណាយឆ្នាំ ២០០៨-២០០៩



សារាងប្រតិបត្តិការវិនិយោគស្តុស្តុសារណៈ ឆ្នាំ ២០០៨ / TOFE: BUDGET IMPLEMENTATION FOR 2008

	2008 C.B.L.	Implementation 12months =100%	Jan-08	Feb-08	Mar-08	Apr-08	May-08	Jun-08	Jul-08	Aug-08	Sep-08	Oct-08	Nov-08	Dec-08	
Billions of Riels															
I. DOMESTIC REVENUE	3,986.917	133%	5292.284	328.524	359.742	505.914	471.247	502.351	489.991	446.238	403.813	446.897	383.199	369.233	585.134
I.CURRENT REVENUE	3,886.917	134%	5213.076	328.264	359.742	501.414	471.247	502.351	473.483	443.196	403.813	441.278	383.199	369.233	535.855
a. TAX REVENUE	3,306.846	134%	4429.966	279.412	289.432	409.213	396.583	471.793	406.403	354.204	362.751	354.236	336.849	329.370	439.720
Domestic tax revenue	2,358.822	138%	3249.925	202.515	222.044	295.433	309.907	339.610	307.245	260.325	275.537	240.830	241.321	238.968	316.190
On income, profits, capital gain - persons	91.400	144%	131.201	9.710	10.253	6.913	8.546	14.241	10.710	12.284	11.395	11.755	11.816	11.736	11.842
On income, profits, capital gain - companies	394.600	132%	522.708	29.694	25.728	77.860	76.784	69.002	36.691	29.629	35.113	31.275	28.512	29.059	53.361
General taxes on goods and services	1,163.724	134%	1562.664	96.321	110.964	123.030	133.950	141.801	168.975	136.656	141.194	118.710	125.769	122.466	142.829
o.w/ -Turnover taxes	14.000	118%	16.533	0.836	1.091	1.287	1.353	1.252	1.542	1.492	1.422	1.300	1.406	1.178	2.375
-VAT	1,149.724	134%	1546.131	95.484	109.872	121.743	132.598	140.549	167.433	135.164	139.773	117.410	124.363	121.288	140.455
Taxes on specific goods	587.952	148%	870.553	55.609	56.844	77.199	78.027	99.720	77.958	68.792	73.036	65.380	63.817	63.448	90.721
Taxes on specific services	113.344	118%	133.183	7.351	15.393	8.533	10.528	12.350	11.301	8.497	12.935	12.202	9.560	10.777	13.755
Taxes on goods and services or activities	0.802		17.139	2.999	2.142	1.166	1.548	1.229	0.781	0.531	1.231	0.882	0.683	0.969	2.978
Other tax revenue	7.000	178%	12.478	0.831	0.720	0.731	0.525	1.267	0.829	3.936	0.633	0.627	1.164	0.512	0.703
Taxes on international trade	948.024	124%	1180.041	76.898	67.388	113.780	86.676	132.183	99.157	93.880	87.214	113.405	95.528	90.402	123.530
Taxes and duties on imports	835.584	127%	1064.424	66.940	66.344	92.735	85.428	110.453	89.333	91.201	84.668	82.629	93.457	79.563	121.672
o.w/ -Customs duties and taxes	487.152	135%	657.347	46.891	47.265	63.960	62.487	71.901	65.443	55.970	60.782	48.869	49.884	42.249	41.646
-Customs fees	63.444	106%	67.071	5.247	5.514	6.189	5.653	5.885	6.410	6.547	5.978	4.505	5.456	4.370	5.318
-Oil product duties	178.296	122%	217.423	9.394	9.105	14.017	11.011	21.270	11.686	18.354	11.984	18.291	22.277	20.795	49.240
-Additional tax on oil product - Road maintenance	101.796	117%	119.175	5.219	4.336	8.380	5.971	11.065	5.489	10.183	5.674	10.571	15.260	11.777	25.250
Taxes and duties on exports	112.440	103%	115.616	9.957	1.044	21.044	1.247	21.730	9.824	2.678	2.547	30.776	2.071	10.839	1.858
o.w/ -Customs duties on rubber exports	16.524	88%	14.546	1.472	0.890	0.391	0.959	1.453	2.028	1.942	1.865	1.172	1.030	1.010	0.333
-Duties on export quotas	2.652	247%	6.545	0.097	0.084	0.247	0.218	0.311	0.388	0.585	0.583	0.622	0.905	1.082	1.423
b. NON TAX REVENUE	580.070	135%	783.110	48.852	70.310	92.201	74.664	30.559	67.080	88.991	41.062	87.043	46.350	39.863	96.135
Property income	76.459	88%	67.162	3.583	4.348	3.726	28.241	2.598	3.654	4.456	3.293	3.227	3.753	2.280	4.004
Rental income from land	29.295	123%	36.135	3.569	4.322	3.726	3.671	1.858	3.454	2.215	2.793	2.627	3.253	1.780	2.867
Revenue from public enterprises	47.164	66%	31.027	0.014	0.025	-	24.570	0.740	0.200	2.240	0.500	0.600	0.500	0.500	1.137
Sale of goods and services	432.578	99%	427.317	37.252	30.499	51.062	30.734	26.067	40.045	23.426	34.389	41.874	28.711	24.352	58.906
Market establishments	237.276	91%	216.076	15.327	12.871	31.652	11.677	10.377	22.453	8.677	16.852	29.213	11.974	11.026	33.977
Nonmarket establishments	11.134	119%	13.226	1.017	0.875	1.215	1.501	1.488	1.336	1.122	0.917	0.674	0.952	0.623	1.506
Administrative fees	164.434	110%	180.392	18.704	14.434	17.387	15.622	12.875	15.101	11.815	15.181	11.128	14.237	11.538	22.371
Rental income from invested assets	19.734	89%	17.623	2.204	2.319	0.809	1.933	1.328	1.155	1.812	1.439	0.859	1.548	1.165	1.051
Other non tax	71.033	406%	288.631	8.02	35.463	37.413	15.690	1.893	23.381	61.110	3.380	41.942	13.886	13.231	33.225
o.w/ Privatizations of public enterprises	40.000	65%	26.005	0.039	0.080	0.041	0.118	0.115	-0.392	6.212	0.411	19.382	-	-	-
o.w/ Disposal of fixed assets	0.000		9.737	7.684	0.002	0.001	0.269	-	0.920	0.144	0.135	0.001	0.576	-	0.004
2. CAPITAL REVENUE	100.000	79%	79.208	0.260	-	4.500	-	-	16.508	3.042	-	5.619	-	-	49.279
Other financial investments	100.000	79%	79.208	0.260	-	4.500	-	-	16.508	3.042	-	5.619	-	-	49.279
II. BUDGET EXPENDITURE	5,553.384	116%	6428.593	190.500	467.843	347.034	426.607	546.387	834.123	562.127	589.723	549.440	437.137	375.419	1,102.253
I. CURRENT EXPENDITURE	3,441.917	110%	3774.115	63.798	231.149	218.504	209.652	371.019	435.908	350.278	274.858	292.873	288.068	208.423	829.585
a. Wages	1,241.722	116%	1437.669	19.183	97.767	133.698	94.242	105.597	167.133	144.131	94.002	125.445	95.810	83.276	277.386
Personnel charges-civil administrative	785.329	122%	961.957	18.297	56.342	86.027	57.804	69.173	102.862	105.559	51.609	87.460	50.816	69.428	206.579
o.w/ Diplomatic salary	3.456	87%	3.004	0.000	0.758	0.032	0.000	0.673	0.032	0.000	0.691	0.034	0.000	0.664	0.120
Personnel charges-national defence and security	289.397	164%	475.712	0.886	41.425	47.671	36.438	36.424	64.271	38.571	42.394	37.985	44.994	13.848	70.807
b. Non wage	2,200.194	106%	2336.446	44.615	133.382	84.811	115.411	265.42	268.77	206.15	180.86	167.43	192.26	152.15	552.20
Purchases	585.476	123%	718.884	11.180	33.883	19.410	47.729	46.879	97.895	89.679	100.780	71.034	54.433	25.901	120.081
Maintenance supplies	136.181	104%	142.237	2.068	0.273	3.329	9.390	9.859	18.644	16.194	21.300	16.845	19.168	6.941	18.227
Office supplies	85.125	124%	105.299	0.908	8.186	4.135	4.778	4.208	15.715	5.834	11.610	4.068	11.936	4.034	29.885
Food and agricultural products	77.007	198%	152.857	-	15.092	1.088	23.368	0.585	42.838	13.265	27.325	14.462	10.317	1.300	3.216
Clothing and distinctions	66.142	121%	79.850	0.656	0.028	0.973	0.062	14.537	5.041	13.668	23.291	17.995	0.967	0.234	2.399
Small tools, material, furniture and equip.	95.773	114%	109.623	7.477	4.513	6.121	6.470	2.372	9.376	12.623	8.115	8.332	4.614	5.133	34.478
Water and energy	77.319	95%	73.413	0.071	5.640	3.030	3.334	5.118	5.712	4.790	8.589	8.081	6.291	7.528	15.229
Sanitary and health products	45.807	119%	54.658	-	0.053	0.625	0.217	10.090	0.462	23.175	0.441	1.204	1.040	0.725	16.627
Other supplies	2.123	45%	0.949	-	0.098	0.109	0.110	0.110	0.108	0.130	0.110	0.047	0.101	0.005	0.019
External services	187.435	157%	293.534	6.174	10.242	15.843	16.004	12.033	14.815	47.902	15.036	27.194	26.118	13.870	88.303
o.w/ - Building rentals of expenses	13.657	99%	13.561	1.656	4.598	1.564	0.129	1.070	0.764	0.146	0.858	0.691	0.150	1.384	0.550
-Maintenance and repairs	150.085	172%	257.398	4.447	5.472	13.342	10.655	9.813	12.470	44.637	12.415	25.522	24.581	10.969	83.076

សារព្រឹត្តិការណ៍ស្តុកសារណៈ ឆ្នាំ ២០០៨ / TOFE: BUDGET IMPLEMENTATION FOR 2008

Billions of Riels	2008 C.B.L.	Implementation 12months =100%	Jan-08	Feb-08	Mar-08	Apr-08	May-08	Jun-08	Jul-08	Aug-08	Sep-08	Oct-08	Nov-08	Dec-08	
Other services	252.083	103%	259.431	8.492	8.455	21.172	11.101	14.525	34.888	20.518	15.553	23.471	19.424	24.759	57.072
o.w/ -External staff	12.826	261%	33.425	0.096	0.182	1.462	0.750	0.005	14.639	4.413	1.935	4.485	0.070	2.248	3.139
-Public relations and advertizing	86.009	93%	80.409	3.254	4.084	6.499	2.896	5.137	6.876	4.365	3.829	6.342	6.125	8.516	22.486
-Transportation and mission costs: Inland	86.221	92%	79.181	1.597	2.207	6.152	5.195	6.364	6.247	7.498	6.906	5.979	6.882	6.301	17.852
-Transportation and mission costs: Abroad	44.437	108%	48.198	3.432	1.792	4.559	1.619	2.452	5.899	3.086	1.614	4.455	5.401	3.699	10.189
-Mail and telecommunication costs	18.704	90%	16.833	0.025	0.161	2.343	0.596	0.514	1.081	1.110	1.164	2.022	0.926	3.877	3.015
Financial charges	75.000	106%	79.210	4.024	3.781	9.222	7.213	7.877	3.407	6.407	4.738	11.781	10.180	8.373	2.205
o.w/ -Interests on domestic debt	75.000	3%	1.967	-	0.560	-	0.248	0.296	-	0.401	-	-	-	0.462	-
-Interests on external debt	0.000	-	74.094	4.024	3.021	9.222	6.965	7.581	3.407	5.918	4.738	11.781	8.697	7.912	0.828
Subsidy and Social assistants	513.903	187%	959.687	13.032	74.151	17.113	30.550	182.335	112.811	38.041	43.969	29.868	81.643	52.081	284.092
o.w/ -Subsidies to regional and local authorities	146.000	127%	185.853	-	56.520	-	-	52.800	4.100	5.200	10.170	1.655	25.960	10.850	18.598
-Subsidies to administrative institutions	46.808	99%	46.194	(0.001)	6.592	0.245	5.321	1.245	3.923	7.604	1.359	6.210	5.296	1.349	7.050
-Social assistance	232.914	205%	477.383	12.319	1.871	7.383	19.510	53.000	98.321	17.775	22.550	17.325	44.712	6.793	175.823
-Subsidies to cultural and social entities	49.851	94%	46.909	0.464	8.840	2.984	2.903	4.204	3.559	2.867	3.253	2.229	4.200	1.584	9.821
Other non wage	586.296	-	-	1.714	2.870	2.045	2.813	1.773	4.958	3.600	0.779	4.081	0.459	0.162	0.445
o.w/ -Other unallocation	543.195	0%	0.000	-	-	-	-	-	-	-	-	-	-	-	-
-Unexpected expenditures	42.000	0%	0.000	-	-	-	-	-	-	-	-	-	-	-	-
2. CAPITAL	2,111.467	126%	2654.478	126.702	236.694	128.530	216.955	175.369	398.215	211.849	314.865	256.567	149.069	166.995	272.668
Domestic Financing	711.467	100%	711.306	13.466	44.071	40.652	75.408	39.469	85.145	61.302	86.539	86.860	72.023	35.131	71.238
Tangible fixed assets and land	711.467	100%	711.306	13.466	44.071	40.652	75.408	39.469	85.145	61.302	86.539	86.860	72.023	35.131	71.238
-Investment	345.067	-	0.000	-	-	-	-	-	-	-	-	-	-	-	-
-Counterpart	145.000	-	0.000	-	-	-	-	-	-	-	-	-	-	-	-
-Budget Support	221.400	-	0.000	-	-	-	-	-	-	-	-	-	-	-	0.00
External assistance (Project)	1,400.000	139%	1,943.173	113.236	192.623	87.878	141.546	135.899	313.070	150.547	228.326	169.706	77.045	131.864	201.43
CURRENT DEF/SURPL.comt (I-I-II.1)	445.000	-	1,438.961	264.467	128.593	282.91	261.60	131.33	37.58	92.92	128.95	148.41	95.13	160.81	-293.73
OVERALL DEF/SURPL.comt (I-II)	-1,566.467	-	-1,136.309	138.024	-108.101	158.880	44.641	-44.036	-344.132	-115.889	-185.911	-102.543	-53.937	-6.186	-517.12
3. Expenditure adjustments	0.000	-	-83.651	-94.188	-43.075	2.46	-43.134	-29.456	-7.326	-70.240	23.600	-56.900	3.998	-7.765	238.37
Civil administration	-	-	-83.651	-94.188	-43.075	2.464	-43.134	-29.456	-7.326	-70.240	23.600	-56.900	3.998	-7.765	238.37
CURRENT DEF/SURPL.cash(comt.+3)	445.000	-	1,355.310	170.279	85.517	285.375	218.461	101.876	30.249	22.678	152.555	91.505	99.129	153.045	-55.36
OVERALL DEF/SURPL.cash (com.+3)	-1,566.467	-	-1,219.961	43.836	-151.177	161.345	1.506	-73.492	-351.459	-186.129	-162.311	-159.443	-49.939	-13.951	-278.75
III. FINANCING	1,566.467	78%	1,219.961	-43.836	151.18	-161.345	-1.506	73.492	351.459	186.129	162.311	159.443	49.939	13.951	278.75
I. FOREIGN FINANCING	1,501.400	161%	2,424.396	116.499	177.524	131.457	263.492	179.208	315.806	139.235	265.321	175.504	166.787	147.130	346.43
a. Budget support	221.400	147%	324.873	0.000	-	-	119.695	62.15	8.59	-	27.959	5.945	-	10.907	89.631
-Grants-budget support	133.250	-	236.763	-	-	-	77.804	62.150	5.816	-	26.904	5.945	-	10.907	47.237
Commodity supports-bilaterals	46.125	-	114.212	-	-	-	41.183	-	-	-	21.605	1.810	-	8.364	41.249
Japan	46.125	-	43.133	-	-	-	0.074	-	-	-	-	1.810	-	-	41.249
Other	-	-	71.079	-	-	-	41.109	-	-	-	21.605	-	-	8.364	-
Commodity supports-int'l organizations	87.125	141%	122.551	-	-	-	36.621	62.150	5.816	-	5.298	4.135	-	2.543	5.988
World Bank	61.500	-	83.882	-	-	-	-	62.150	5.816	-	3.250	4.135	-	2.543	5.988
Other	25.625	-	2.048	-	-	-	-	-	-	-	2.048	-	-	-	-
-Debt and related liabilities-budget support	88.150	100%	88.110	0.000	-	-	41.891	-	2.769	-	1.055	-	-	-	42.394
Foreign borrowing	88.150	100%	88.110	0.000	-	-	41.891	-	2.769	-	1.055	-	-	-	42.394
Multilateral	88.150	100%	88.110	0.000	-	-	41.891	-	2.769	-	1.055	-	-	-	42.394
b. Project aid	1,400.000	157%	2,200.632	119.423	182.889	140.362	155.767	125.998	310.570	154.272	243.683	187.753	176.592	146.520	256.803
Spent	1,400.000	139%	1,943.173	113.236	192.623	87.878	141.546	135.899	313.070	150.547	228.326	169.706	77.045	131.864	201.431
-Grants	750.000	156%	1,167.816	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318
Commodity supports-bilaterals	750.000	156%	1,167.816	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318
Other (project)	750.000	156%	1,167.816	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318	97.318
-Debt and related liabilities	650.000	119%	775.357	15.918	95.305	-9.44	44.228	38.581	215.752	53.229	131.008	72.388	(20.273)	34.546	104.113
Foreign borrowing	650.000	119%	775.357	15.918	95.305	-9.44	44.228	38.581	215.752	53.229	131.008	72.388	-20.273	34.546	104.113
Multilateral	650.000	21%	135.915	14.496	26.418	-25.84	26.570	32.695	37.657	35.755	42.732	28.539	-79.062	18.806	-22.855
Bilateral	-	-	639.442	1.422	68.887	16.398	17.658	5.886	178.095	17.474	88.276	43.850	58.789	15.740	126.967
Pending	-	-	257.459	6.187	-9.734	52.484	14.221	-9.901	-2.500	3.725	15.356	18.047	99.547	14.656	55.372
c. Amortization on external debts	-120.000	84%	-101.109	-2.925	-5.365	-8.905	-11.970	-8.940	-3.349	-15.037	-6.320	-18.195	-9.805	-10.297	0.000

ការងារប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០០៨ / TOFE: BUDGET IMPLEMENTATION FOR 2008

Billions of Riels	2008 C.B.L.	Implementation 12months =100%	Jan-08	Feb-08	Mar-08	Apr-08	May-08	Jun-08	Jul-08	Aug-08	Sep-08	Oct-08	Nov-08	Dec-08
2. DOMESTIC FINANCING	65.067	-1,377.517	-114.478	-120.537	-524.063	-233.789	-159.126	99.411	10.297	-65.031	11.302	-168.031	-147.557	34.084
a. Net bank financing (monetary survey)	65.07	-1,085.231	12.929	-181.117	-508.411	-99.488	-114.748	49.461	59.981	-52.586	21.357	-163.640	-124.801	15.830
- Government's deposits	65.07	-1,085.273	12.925	-181.135	-508.411	-99.488	-114.748	49.461	59.961	-52.586	21.357	-163.640	-124.801	15.830
- claims on Government	-	0.0417	0.004	0.018	0.000	0.000	0.000	0.000	0.020	0.000	0.000	0.000	0.000	0.000
b. Other MEF's account	-	-11.769	-11.397	-8.012	-3.298	0.720	-1.346	3.803	6.007	-5.132	1.726	2.684	-7.598	10.075
<i>Cash Riels in provincial Trea.</i>		<i>-11.769</i>	<i>-11.397</i>	<i>-8.012</i>	<i>-3.298</i>	<i>0.720</i>	<i>-1.346</i>	<i>3.803</i>	<i>6.007</i>	<i>-5.132</i>	<i>1.726</i>	<i>2.684</i>	<i>-7.598</i>	<i>10.075</i>
d. Private sectors	0.000	8.610	-45.631	1.579	-12.427	-16.461	14.257	34.300	-23.564	15.928	-14.258	-9.541	-11.023	75.451
- Internal loans contracted		-1.090	-1.090	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
- Individual acct. & security deposits		9.700	-44.541	1.579	-12.427	-16.461	14.257	34.300	-23.564	15.928	-14.258	-9.541	-11.023	75.451
e. \$Acc.-gap between NBC &MEF	-	-289.127	-70.378	67.013	0.073	-118.560	-57.289	11.847	-32.127	-23.241	2.478	2.466	-4.135	-67.272
3. OUTSTANDING OPERATIONS	-	173.081	-45.857	94.189	231.262	-31.209	53.410	-63.759	36.597	-37.979	-27.364	51.183	14.378	-101.770
Error	0.000	0.000	0.000	0.000	0.000	0.000	0.001	0.000	0.000	0.000	0.001	0.000	0.000	0.000
Exchange rate (R/\$)			4,000	3,995	3,999	4,001	4,026	4,096	4,111	4,111	4,116	4,114	4,070	4,081
VAT Refunded claimed (stock 199-07)			206.233	209.643	211.803	212.392	215.018	217.495	228.212	231.800	232.686	236.668	239.520	244.715
VAT Refunded agree (stock 1999-07)			112.918	114.741	116.835	119.802	120.373	122.713	133.485	135.269	135.270	135.271	135.271	135.271
VAT Refunded claimed (monthly flow)		39.25	8.183	3.410	2.160	2.366	2.626	2.477	1.528	3.588	0.886	3.982	2.853	5.194
Provincial revenue	206.776	370.010	22.330	35.360	31.916	25.493	28.903	30.300	25.657	25.745	25.745	45.688	36.437	36.437
o.w. provincial tax revenue	131.243	258.911	20.236	21.595	28.938	23.917	25.411	19.666	21.080	15.406	15.406	21.54	22.86	22.86
o.w. prov. non-tax revenue	20.533	15.893	1.864	1.330	0.932	1.387	0.931	1.086	1.321	1.981	1.981	1.34	0.87	0.87
o.w. prov. Transfer from central	55.000	95.206	0.230	12.435	2.045	0.189	2.561	9.548	3.256	8.358	8.358	22.811	12.707	12.707
Provincial expenditure		347.434	0.005	16.599	17.043	16.314	25.852	35.785	19.002	19.440	27.144	27.338	39.560	103.352
o.w. wage and salary		22.009	0.01	1.780	2.286	2.070	1.611	2.664	2.811	1.112	2.658	1.380	0.001	3.633
o.w. non-wage		251.995	-	14.520	14.424	13.967	22.671	29.441	12.036	13.485	20.361	22.216	31.007	57.866
o.w. investment		73.430	-	0.299	0.333	0.277	1.570	3.681	4.154	4.843	4.125	3.742	8.552	41.854
Provincial Balance	206.776	22.576	22.325	18.761	14.87	9.18	3.05	(5.49)	6.66	6.31	-1.399	18.35	-3.123	-66.916
Contribution from casino and Lottery	76.044	100.5%	76.417	5.082	8.437	3.875	6.615	6.674	6.236	5.914	5.684	7.756	6.141	9.046
7 Priority sectors	1,203.926	107.4%	1,292.890	1.671	37.361	60.044	63.110	112.111	159.083	128.899	87.401	95.587	81.316	77.462